



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ០៤

ត្រីមាសទី ០១ ឆ្នាំ ២០១៧

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I. ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១១-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៣១ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **អ៊ាន សីលា** ជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានឋានៈស្មើរដ្ឋលេខាធិការ ៣០២
- ១១-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៣២ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **លី គឹមហ៊ាន** ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ៣០៣
- ១១-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៣៣ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **ឈឹម លឹម** ជាអគ្គលេខាធិការរង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន មានឋានៈស្មើ អនុរដ្ឋលេខាធិការ ៣០៤
- ១១-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៣៤ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **ម៉ុង ឆន្ទី** ជាទីប្រឹក្សា សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ដោយមិនយកប្រាក់បៀវត្ស ៣០៥
- ១១-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៣៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ លោកជំទាវ **សុត សុវណ្ណដា** ជាទីប្រឹក្សារដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ៣០៦
- ១១-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៣៦ ស្តីពី ការតម្លើងថ្នាក់ក្នុងឋានន្តរស័ក្តិ ដល់លោក **ណុប ចន្ទវិទ្ធី** នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងធម្មការ និងសាសនា ៣០៧
- ១១-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៣៧ ស្តីពី ការប្តូរប្រភេទក្របខ័ណ្ឌជាករណីពិសេស ដល់លោក **ខៀវ សាម៉េត** នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៣០៨
- ១១-០១-២០១៧ - ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៣៨ ស្តីពី ការតម្លើងថ្នាក់ប្រចាំឆ្នាំ និងឋានន្តរស័ក្តិ ដល់មន្ត្រីរាជការ ៨៣ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេស ជាន់ខ្ពស់ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៣០៩

- ១១-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៣៩ ស្តីពី ការតាំងសិប័ដល់មន្ត្រីរាជការ ៣២ រូប
នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម និងក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងធម្មការ
និងសាសនា ៣១៣
- ១១-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៤០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ជាតូបការ ចំពោះ លោកជំទាវ **ចិន ចំនួមុនី** ៣១៦
- ១១-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៤១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ជាតូបការ ចំពោះ ឧកញ៉ា **ទួន សុធាវី** ៣១៧
- ១១-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៤២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស មុនីសារាភ័ណ្ឌ តាមលំដាប់ថ្នាក់ ចំពោះ ព្រះតេជគុណ អស់លោក និងលោកស្រី ចំនួន
២៦ អង្គ/រូប ៣១៨
- ១១-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៤៣ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម
ដល់លោក **ជួរកាន់តិ គីរាន់ គូម៉ា រឿ** (CHURUKANTI KIRAN KUMAR REDDY)
ជនជាតិឥណ្ឌា សញ្ជាតិឥណ្ឌា ៣១៩
- ១១-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៤៤ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម
ដល់លោក **ស៊ូ ហៀនហាវ** (SU JIANHUA) ជនជាតិចិន សញ្ជាតិចិន ដោយប្តូរ
ឈ្មោះជា **ស៊ូ ម៉ានហ្គូ** (SOU MEANGUO) ៣២០
- ១១-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៤៥ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម
ដល់លោក **លីវ អ៊ីនហាន** (LIU YINGQIAN) ជនជាតិចិន សញ្ជាតិចិន ដោយប្តូរ
ឈ្មោះជា **លីវ សីន** (LIU SEN) ៣២១
- ១២-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៤៦ ស្តីពី ការលើកលែងទោសឱ្យទណ្ឌិតចំនួន ០៣ រូប ៣២២
- ១៣-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៤៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ជាតូបការ ចំពោះ ឯកឧត្តម ចំនួន ០៣ រូប ៣២៤
- ១៣-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៤៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងលោកស្រី ចំនួន ១១
រូប ៣២៥

គ

- ១៣-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៤៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយ កម្មដល់លោក **លី លីណឡុង** (LI NAILONG) ជនជាតិចិន សញ្ជាតិចិន ៣២៦
- ១៣-០១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០១១៧/០៥០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយ កម្មដល់លោក **វ៉ាន លានឃុន** (WANG LIANCHUN) ជនជាតិចិន សញ្ជាតិចិន ៣២៧

II. រាជរដ្ឋាភិបាល

អនុក្រឹត្យ

- ០៥-០១-២០១៧ -អនុក្រឹត្យលេខ ០៦ អនក្រ.បក ស្តីពី ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខ័ណ្ឌទៅ ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ៣២៨
- ២៦-០១-២០១៧ -អនុក្រឹត្យលេខ ០៧ អនក្រ.បក ស្តីពី ការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ ការពារធម្មជាតិ ៣៣៧
- ០៦-០១-២០១៧ -អនុក្រឹត្យលេខ ១៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៣៤៧
- ០៩-០១-២០១៧ -អនុក្រឹត្យលេខ ២០ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ នាយនគរបាលជាន់ខ្ពស់ ៣៤៨
- ០៩-០១-២០១៧ -អនុក្រឹត្យលេខ ២១ អនក្រ.តត ស្តីពី ការផ្លាស់ប្តូរប្រភេទក្របខ័ណ្ឌមន្ត្រីរាជការ ៣៤៩
- ០៩-០១-២០១៧ -អនុក្រឹត្យលេខ ២២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៣៥១
- ១០-០១-២០១៧ -អនុក្រឹត្យលេខ ២៣ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៣៥២
- ១០-០១-២០១៧ -អនុក្រឹត្យលេខ ២៤ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ
-អនុក្រឹត្យលេខ ២៥ អនក្រ.តត មិនទាន់បានទទួល ៣៥៤
- ១០-០១-២០១៧ -អនុក្រឹត្យលេខ ២៦ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៣៥៦
- ១១-០១-២០១៧ -អនុក្រឹត្យលេខ ២៧ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ ៣៥៨
- ១១-០១-២០១៧ -អនុក្រឹត្យលេខ ២៨ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ ៣៥៩
- ១២-០១-២០១៧ -អនុក្រឹត្យលេខ ២៩ អនក្រ.តត ស្តីពី ការតែងតាំង និងផ្ទេរសម្របសម្រួលភារកិច្ចជូនមន្ត្រី រាជការ ៣៦៣
- ១២-០១-២០១៧ -អនុក្រឹត្យលេខ ៣០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ៣៦៥
- ១២-០១-២០១៧ -អនុក្រឹត្យលេខ ៣១ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិកម្ពុជា ៣៦៧

១២-០១-២០១៧	-អនុក្រឹត្យលេខ ៣២ អនក្រ.តត ស្តីពី ការតម្លើងថ្នាក់មន្ត្រីរាជការ	៣៦៨
១៣-០១-២០១៧	-អនុក្រឹត្យលេខ ៣៣ អនក្រ.តត ស្តីពី ការផ្តល់គ្រឿងឥស្សរិយយស	៣៧០
១៣-០១-២០១៧	-អនុក្រឹត្យលេខ ៣៤ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិកម្ពុជា	៣៧១
១៣-០១-២០១៧	-អនុក្រឹត្យលេខ ៣៥ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ នាយទាហាន	៣៧២
១៣-០១-២០១៧	-អនុក្រឹត្យលេខ ៣៦ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ នាយទាហាន	៣៧៤
១៣-០១-២០១៧	-អនុក្រឹត្យលេខ ៣៧ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ នាយទាហាន	៣៧៦
១៣-០១-២០១៧	-អនុក្រឹត្យលេខ ៣៨ អនក្រ.តត ស្តីពី ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ	៣៧៨
១៣-០១-២០១៧	-អនុក្រឹត្យលេខ ៣៩ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៣៧៩
១៣-០១-២០១៧	-អនុក្រឹត្យលេខ ៤០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៣៨៣
២៣-០១-២០១៧	-អនុក្រឹត្យលេខ ៤១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៣៩០
២៣-០១-២០១៧	-អនុក្រឹត្យលេខ ៤២ អនក្រ.តត ស្តីពី ការផ្តល់ជូនគ្រឿងឥស្សរិយយស សហមេត្រី និង មុនីសារាភ័ណ្ណ	៣៩១
២៣-០១-២០១៧	-អនុក្រឹត្យលេខ ៤៣ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៣៩៣
២៣-០១-២០១៧	-អនុក្រឹត្យលេខ ៤៤ អនក្រ.តត ស្តីពី ការជូន គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ	៣៩៥
២៣-០១-២០១៧	-អនុក្រឹត្យលេខ ៤៥ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៣៩៧

III- ការងារបណ្តាញក្រសួង

ទីស្តីការដ្ឋានមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

២៧-១២-២០១៦	-ប្រកាសលេខ ១៥៨៧ សហវ.ប្រក ស្តីពី ការកែសម្រួលប្រការ ១៣ នៃប្រកាសលេខ ២៧៥ សហវ.ប្រក ចុះថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៥ ស្តីពី នីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ	៣៩៩
------------	--	-----



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៣១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ស្តីពីការបញ្ចប់មុខងារ និងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៨៥ ចុះថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **វិណិត សីលា** ជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានឋានៈស្មើរដ្ឋលេខាធិការ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពល. ១៧០១.០៣២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

លេខ: ៤៣ ស.ណ
 សំណៅជូនសម្តេចអគ្គមហាសេនាបតីតេជោ
 រាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ ២០១៧ ឆ្នាំ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៣២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **លី គីមហិរត** ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ មានឋានៈស្មើ អនុរដ្ឋលេខាធិការ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.ល. ១៧០១.០៣៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

លេខ: ៤១ ស.ណ
 សំណៅដែលមានកម្រិតខ្ពស់បំផុត
 រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៣៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩០០/១៦០ ចុះថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពី ការបង្កើតអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០៥/២៦៥ ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០០៥ ស្តីពីវិសោធនកម្មមាត្រា ៤, ១០ និង ១៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៩០០/ ១៦០ ចុះថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការបង្កើតអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **ឈឹម លឹម** ជា អគ្គលេខាធិការរង អាជ្ញាធរកម្ពុជាគ្រប់គ្រង សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន មានឋានៈស្មើ អនុរដ្ឋលេខាធិការ ។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ. ១៧០១.០៣៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

លេខ: ៣៤ ស.ណ
 សំណៅដល់**អគ្គលេខាធិការប៉ារ៉ាមីតារបស់កងកម្លាំង**
 រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ ២០១៧ ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **ម៉ុន ផល្លី** ជាទីប្រឹក្សា **សម្តេចក្រឡាហោម ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយមិនយកប្រាក់បៀវត្ស ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៧. ១៧០១. ០៣៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

លេខ: ៣៥ ស.ណ
សំណៅនៃលេខាធិការរង្វង់ការបែកផ្សាយ
រាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៣៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ លោកជំទាវ **សុភ សុវណ្ណជិ** ជាទីប្រឹក្សារដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៧.១៧០១.០៣៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

លេខ: ៣៧ ស.ណ

សំណៅដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៣៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្កើងថ្នាក់ក្នុងឋានន្តរស័ក្តិ ដល់លោក **ណុប ចន្ទានិទ្ធ** ពីឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងធម្មការ និងសាសនា។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ស.ល. ១៧០១.០៣៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

លេខ: ៤៤ ស.ណ
 សំណៅដែលមានតម្លៃជាការបែកចំណែក
 រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល

គុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៣៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាស ឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ប្តូរប្រភេទក្របខ័ណ្ឌជាករណីពិសេស ដល់លោក **ខៀវ សាម៉េត** ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីក្រមការ មកឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌ មន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ករណ. ១៧០១.០៣៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

លេខ: ៣៣ ស.ណ
សំណៅដែលមានកម្លាំងការបែកច្រុយ
 រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៣៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រូវឱ្យប្រចាំឆ្នាំ និង ឋានន្តរស៊ក្តិ ដល់មន្ត្រីរាជការ ៨៣ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និង ក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ ៖

- | | | |
|-------------------------------|----------------------------|----------------------------|
| ១-ឯកឧត្តម កែន សម្បត្តិ | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣ | មកឧត្តមមន្ត្រី ថ្នាក់លេខ ២ |
| ២-លោក យ៉ែន សំណេត | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣ | មកឧត្តមមន្ត្រី ថ្នាក់លេខ ២ |
| ៣-ឯកឧត្តម ចង់ សណ្តាប់ | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៣ |
| ៤-ឯកឧត្តម អៀង សំណី | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៣ |
| ៥-ឯកឧត្តម ឈន សុភាព | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៣ |





ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៣៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិប ដល់មន្ត្រីរាជការ ៣២ រូប ទៅក្នុងឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តម នៃក្របខ័ណ្ឌគ្រូបង្រៀន កម្រិតឧត្តម និងក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងធម្មការ និងសាសនា ៖

- តាំងសិបចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១១:
- លោក **សេង សេនឌុន** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ១/៣



ខ- តាំងសិបបាបពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១២:

- ២- លោក **ម៉ែន ញ៉ូដាសី** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ៣- លោក **ព្រឺន សុវឌ្ឍ** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤

គ- តាំងសិបបាបពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៣:

- ៤- លោក **ឈុន ឈឿត** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤

ឃ- តាំងសិបបាបពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៤:

- ៥- លោក **ទូច សារី** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ៦- លោក **ដា ចន្ទធា** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ៧- លោក **ដាន់ សំឡើង** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ៨- លោក **ចាន់ ចន** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ៩- លោក **ជា សុវិទ្យ** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ១០- លោក **ភើត សំអោត** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ១១- លោក **យ៉ាន ហៀង** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ១២- លោក **កែវ វិចិត្រ** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ១៣- លោក **ហាយ សីហា** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ១៤- លោក **សុខេន ហៀង** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ១៥- លោក **ហាស វិរែន** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
- ១៦- លោក **ស ចន្ទធា** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤

ង- តាំងសិបបាបពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥:

- ១៧- លោក **ឃឹម សុភ័ក្ត្រ** អនុមន្ត្រី ថ្នាក់លេខ ៤
- ១៨- លោក **ម៉ៅ សុខជា** អនុមន្ត្រី ថ្នាក់លេខ ៤
- ១៩- លោក **នុល ចន្ទធា** អនុមន្ត្រី ថ្នាក់លេខ ៤
- ២០- លោក **ផល ពៅលីលីន** អនុមន្ត្រី ថ្នាក់លេខ ៤
- ២១- លោក **ហេង ត្រី** អនុមន្ត្រី ថ្នាក់លេខ ៤
- ២២- លោក **ម៉េត សីហា** អនុមន្ត្រី ថ្នាក់លេខ ៤
- ២៣- លោក **ម៉ៅ គឹមម៉េង** អនុមន្ត្រី ថ្នាក់លេខ ៤
- ២៤- លោកស្រី **ម៉េង ចន្ទី** អនុមន្ត្រី ថ្នាក់លេខ ៤
- ២៥- លោកស្រី **វឌ្ឍ ចន្ទធា** អនុមន្ត្រី ថ្នាក់លេខ ៤
- ២៦- លោក **ហេង ប៊ុនឡើង** អនុមន្ត្រី ថ្នាក់លេខ ៤



២៧-	លោក ឈុន ចាន់រី	អនុម្បន្តិ	ថ្នាក់លេខ ៤
២៨-	លោកស្រី សុ សុខគង់	អនុម្បន្តិ	ថ្នាក់លេខ ៤
២៩-	លោកស្រី យ៉ាត សុខសីលា	អនុម្បន្តិ	ថ្នាក់លេខ ៤
៣០-	លោក រ៉ូម ឃីនធា	អនុម្បន្តិ	ថ្នាក់លេខ ៤
៣១-	លោកស្រី យិន សុខុម	អនុម្បន្តិ	ថ្នាក់លេខ ៤
៣២-	លោក សិរិទ ឈុនលាភ	អនុម្បន្តិ	ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នៃព្រះរាជាណាចក្រកម្ពុជា**

ពល. ១៧០១.០៤០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

លេខ: ៤៧ ស.ណ
សំណៅដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



**ព្រះរាជក្រឹត្យ
យើង**

នស/រកត/០១១៧/០៤០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងសេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស ជាតូបការ

ចំពោះ

លោកជំទាវ មិន ប័ន្តមុនី

ន សីហមុនី

ព.រ.ល. ១៧/០១. ០៤១
បានប្រធានព្រះរាជលញ្ឆករហើយ
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៧

នរោត្តម សីហមុនី

បានប្រធានក្រុមការងារច្បាប់ដើម
ព.រ.ល.លេខ ១៧/០១/១៧ រ.វ. ចច
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា...ឆ្នាំ...២០១៧
សម្តេចរាជហរិរាជ ព្រះបាទ នរោត្តម សីហមុនី គង់ វង្សសី
សុបនាថ ឥស្សរិយយស គង់ជាប់ដ្ឋានក្រសួងព្រះបរមរាជវាំង



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស ជាតុបកាន

ចំពោះ

ឧកញ៉ា ជួន សុផានី

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.ល. ១៧០១.០៤២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

លេខ: ៣៧ ស.ណ

សំណៅដោយមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០៤២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជណាម

នូថ

ក-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេនា:

- ១ លោក **ធន់ ស្រឡៅ** ៤ លោកស្រី **ត្រឿង ចន្ទធីនី**
- ២ លោក **ជឹម កុចមេង** ៥ លោកស្រី **ជិន ម៉ិច**
- ៣ លោក **ស៊ី អេមរិន្ទ** ៦ លោក **នូថ ញិន**

ខ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេនា:

- ១ ព្រះតេជគុណ **ជុំ ម៉ែនណាត** ១១ លោក **នាង ជាង**
- ២ ព្រះតេជគុណ **ស្រី លី** ១២ លោក **តោះ ហួរ**
- ៣ លោក **ហ៊ុន ប្រាំ** ១៣ លោក **ហ៊ុន អូក**
- ៤ លោក **ឈឹម កេត** ១៤ លោក **ឡាយ សំរៀង**
- ៥ លោក **សុខ ភីមខុន** ១៥ លោក **នូថ នៃរូម**
- ៦ លោក **លី គីមយន** ១៦ លោក **អេង សំណាង**
- ៧ លោក **សុខ រដ្ឋា** ១៧ លោក **កើត សុខខេង**
- ៨ លោក **ធិត គល់** ១៨ លោក **គង់ សុភ័ក្ត្រ**
- ៩ លោក **សើ ម៉ារ៉ាជេត** ១៩ លោក **ឈឿម សុភា**
- ១០ លោក **សៅ វង** ២០ លោកស្រី **ឌឹម វាន់ណា**

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ១៧០១.០៤៣

លេខ: ៤២ ស.ណ
សំណៅជលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៤៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **ជូរកាន់ធី គីរ៉ាន់ គូរ៉ា រឺឌី** (CHURUKANTI KIRAN KUMAR REDDY) ជនជាតិឥណ្ឌា សញ្ជាតិឥណ្ឌា កើតថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៨០ នៅទីក្រុងណាល់កុងដា រដ្ឋអាន់ដ្រាប្រាដេស សាធារណរដ្ឋឥណ្ឌា។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣៧.១៧០១.០៤៤

លេខ: ៣៧ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

សំណេរដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ឹម សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/ ០៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **ស៊ី ជៀនហាន** (SU JIANHUA) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៦៦ នៅខេត្តដាំងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោយប្តូរ ឈ្មោះជា **ស៊ី មានហ្គូ** (SOU MEANGUO)។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពល. ១៧/០១. ០៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

លេខ: ៤០ ស.ណ
សំណៅដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **លីង អ៊ីងយាន (LIU YINGQIAN)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៧១ នៅខេត្តហ៊ុន្សាន សាធារណរដ្ឋប្រជាមានិតចិន ដោយប្តូរឈ្មោះជា **លីង សីង (LIU SEN)**។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៧-១៧០១-០៤៦

លេខ: ៣៧ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧

សំណៅដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៤៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ត្រូវបានលើកលែងទោសឱ្យទណ្ឌិតចំនួន ០៣ រូប ដូចមានរាយឈ្មោះខាងក្រោម៖
- ១-ទណ្ឌិតឈ្មោះ **វ៉ាន់ នី** ភេទស្រី អាយុ ៣៥ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទបង្ករបួសស្នាម តាមអំណាចសាលដីកាលេខ៤៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ របស់តុលាការកំពូល។
 - ២-ទណ្ឌិតឈ្មោះ **វ៉ាន់ ធឿន** ភេទស្រី អាយុ ២៥ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទបង្ករបួសស្នាម តាមអំណាចសាលដីកាលេខ៤៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ របស់តុលាការកំពូល។
 - ៣-ទណ្ឌិតឈ្មោះ **វ៉ាន់ ឆឿ** ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទបង្ករបួសស្នាម តាមអំណាចសាលដីកាលេខ៤៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ របស់តុលាការកំពូល។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

៣១៧.១៧៧០១.០៤៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧

លេខ: ៣២ ស.ណ

សំណៅដើម្បីមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជកាណ

នូវ

គ្រឿងឥស្សរិយយស ជាត្រូវបញ្ជូន

ចំពោះ

- | | | | |
|--------------------------|---------------------|---------|-------|
| ១- ឯកឧត្តម ឧត្តមសេនីយ៍ឯក | ម៉ូលី ជា | អគ្គលេខ | ០០៦៩ |
| ២- ឯកឧត្តម ឧត្តមសេនីយ៍ឯក | ណុម វី | អគ្គលេខ | ០១១៨៨ |
| ៣- ឯកឧត្តម ឧត្តមសេនីយ៍ឯក | ចុន សុវណ្ណនី | អគ្គលេខ | ០២១៧៦ |

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ. ១៧០១. ០៤៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧

លេខ: ៤៥ ស.ណ

សំណេរដែលមានតម្លៃជាអន្តរាគមន៍
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



នស/រកត/០១១៧/០៤៤

ព្រះរាជក្រឹត្យ
យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជណាម

ទូរ

- ក- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបាសេរីវង្ស្យន៍:
 - ១- លោក ពុន សុខា
 - ២- លោក សេន សុភា
 - ៣- លោក សុខ សុផល
- ខ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបាសេនា:
 - ១- លោក ព្រួញ វិទ្ធីថា
 - ២- លោក ប្រសិន ធឿន
 - ៣- លោក ហាវ៉ា សុខិន
 - ៤- លោក យ៉េង ហ៊ុយ
- គ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន្ទ:
 - ១- លោកស្រី រតន់ វិណយុត
 - ២- លោកស្រី នួន សុភាព
 - ៣- លោកស្រី ចង្វ ជីវ៉ា
 - ២- លោក ព្រឿង លីណា

១១១១.១៧០១.០៤៤ **ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧

លេខ: ៤៦ ស.ណ
សំណេរដោយមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **លី ណៃឡុង (LI NAILONG)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៦៥ នៅខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពស.ណ.១៧/០១.០៥០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧

លេខ: ៥១ ស.ណ
សំណៅជ័យមានភ័យថាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៧/០៥០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្ថែមកម្មដល់លោក **វ៉ាន លានឃុន (WANG LIANCHUN)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៨១ នៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

២១.១២.១៧

លេខ: ៤២ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧

សំណៅជំនួយមានតម្លៃជាការចែកចំណែក
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ
~*~*~*~

រាជរដ្ឋាភិបាលកម្ពុជា

លេខ :.....០៧.....៧៨៧ ក.បក

**អនុក្រឹត្យ
ស្តីពី**

ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៩៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ ដែលបានប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១១/០១១ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៧៣ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីលក្ខន្តិកៈ ដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៤២៩ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ស្តីពីការបង្កើត គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ ស្តីពីដំណើរការទូទៅនៃការផ្ទេរ មុខងារ និងធនធានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

មាត្រា ១.-

អនុក្រឹត្យនេះ មានគោលបំណងធានាដល់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌប្រកបដោយ ចីរភាពដើម្បីអនុវត្តមុខងារដែលត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

មាត្រា ២.-

អនុក្រឹត្យនេះ មានគោលដៅកំណត់ ទម្រង់ គោលការណ៍ លក្ខខណ្ឌ និងវិធាននៃការផ្ទេរធនធាន ហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

មាត្រា ៣.-

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌពីរដ្ឋបាល ថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជំពូកទី២

ទម្រង់ និងគោលការណ៍នៃការផ្ទេរ

មាត្រា ៤.-

ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌត្រូវបានផ្តល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិតាមទម្រង់នៃមុខងារ ដែលបានផ្ទេរដូចខាងក្រោម៖

- ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌសម្រាប់មុខងារដែលបានប្រគល់ទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ
- ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌសម្រាប់មុខងារដែលបានធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ។



មាត្រា ៥.-

ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវអនុវត្តតាមគោលការណ៍ដូចខាងក្រោម៖

- ធនធានហិរញ្ញវត្ថុសមស្រប៖ ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌដែលត្រូវផ្ទេរ ត្រូវមានទំហំសមស្របទៅនឹងចំណាយរបស់មុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចគ្រប់គ្រង ចាត់ចែង និងអនុវត្តបាននូវមុខងារទាំងនោះប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
- ចីរភាព៖ ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌត្រូវមានប្រភពហិរញ្ញប្បទានដែលមានចីរភាពដើម្បីធានាថា មុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានផ្តល់ហិរញ្ញប្បទានបឺតថេរ មានលក្ខណៈអាចព្យាករណ៍បាន និងដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចរៀបចំផែនការ និងថវិកាសម្រាប់ចំណាយនាពេលអនាគត។
- ស្វ័យភាពមូលដ្ឋាន៖ លក្ខខណ្ឌដែលភ្ជាប់ទៅនឹងការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌត្រូវរក្សានូវសិទ្ធិអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងក្របខ័ណ្ឌនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន លើការប្រើប្រាស់ធនធានហិរញ្ញវត្ថុដែលបានផ្ទេរ តាមស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងធានាដល់ការសម្រេចបានលទ្ធផលតាមគោលនយោបាយ និងស្តង់ដារនៃការអនុវត្តមុខងារដែលបានប្រគល់ ឬធ្វើប្រតិភូកម្ម។
- ប្រសិទ្ធភាព៖ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌដែលបានទទួលសម្រាប់អនុវត្តមុខងារ ដែលបានផ្ទេរឱ្យសម្រេចបានយ៉ាងហោចត្រឹមកម្រិតស្តង់ដារដែលបានកំណត់។
- គណនេយ្យភាព៖ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារត្រូវទទួលខុសត្រូវក្នុងការរៀបចំ និងអនុវត្តប្រព័ន្ធ នៃការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ ដោយធានាថារដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌក្នុងទំហំសមស្រប និងទាន់ពេលវេលាសម្រាប់អនុវត្តមុខងារដែលបានផ្ទេរ។ រដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារត្រូវគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌតាមលក្ខខណ្ឌកំណត់ និងត្រូវមានការទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារលើការប្រើប្រាស់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ។


ជំពូកទី៣

លក្ខខណ្ឌ និងនីតិវិធីនៃការផ្ទេរធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ

ផ្នែកទី១៖ លក្ខខណ្ឌ និងនីតិវិធីនៃការផ្ទេរ

មាត្រា ៦.-

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធនានាដើម្បីកំណត់៖



- លក្ខខណ្ឌហិរញ្ញវត្ថុ៖ ត្រូវបានកំណត់ទៅតាមទម្រង់នៃការផ្ទេរមុខងារ និងស្របតាមចរិតលក្ខណៈនៃមុខងារដែលបានផ្ទេរ ដោយបញ្ជាក់អំពី ទំហំ និងប្រភពធនធានហិរញ្ញវត្ថុ លក្ខណៈវិនិច្ឆ័យ និងប៉ារ៉ាម៉ែត្រនៃការវិភាគធនធានជូនរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ តម្រូវការធនធានបដិភាគពីរដ្ឋបាលថ្នាក់ក្រោមជាតិ ការកំណត់មុខចំណាយសម្រាប់ពហុមុខងារ ឬមុខងាររងនៃវិស័យ ឬអនុវិស័យជាក់លាក់ណាមួយ ពេលវេលានៃការផ្ទេរធនធាន និងរយៈពេលអនុវត្ត។

- លក្ខខណ្ឌបច្ចេកទេស ៖ ត្រូវបានកំណត់ទៅតាមទម្រង់នៃការផ្ទេរមុខងារ និងស្របតាមចរិតលក្ខណៈនៃមុខងារដែលបានផ្ទេរ ដោយបញ្ជាក់អំពី គោលការណ៍ណែនាំក្នុងការអនុវត្តមុខងារ ស្តង់ដារនៃការផ្តល់សេវាលក្ខណៈបច្ចេកទេសនៃសម្ភារៈដែលត្រូវផ្គត់ផ្គង់ កម្មវិធីការងារ យន្តការរបាយការណ៍ លទ្ធផលវិធានទុកសូចនាករ និងលក្ខខណ្ឌផ្សេងៗ។

- រយៈពេលអនុវត្ត៖ ក្នុងករណីប្រតិភូកម្មមុខងារសាកល្បងក្នុងរយៈពេលមួយកំណត់ ត្រូវបញ្ជាក់អំពីពេលវេលានៃការចាប់ផ្តើម និងពេលវេលានៃការបញ្ចប់ការសាកល្បងប្រតិភូកម្មមុខងារ។ ក្នុងករណីការផ្ទេរមុខងារមានលក្ខណៈអចិន្ត្រៃយ៍ត្រូវកំណត់អំពីពេលវេលានៃការចាប់ផ្តើម និងមិនមានការកំណត់អំពីពេលវេលានៃការបញ្ចប់ទេ។

មាត្រា ៧.-

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់លក្ខខណ្ឌនានានៃការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៦ ត្រូវបានកំណត់ដូចខាងក្រោម៖

- ចំពោះការប្រគល់មុខងារ ឬប្រតិភូកម្មមុខងារ៖ លក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងលក្ខខណ្ឌនានា ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួង ស្ថាប័នសាមី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ។

- ចំពោះការផ្ទេរមុខងាររវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៖ លក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងលក្ខខណ្ឌនានាត្រូវកំណត់ដោយសេចក្តីសម្រេចរវាងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារ និងរដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារ បន្ទាប់ពីមានការឯកភាពពីក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


មាត្រា ៨.-

ការផ្ទេរធនធានហិរញ្ញវត្ថុដែលមានប្រភពពីដៃគូអភិវឌ្ឍន៍ ត្រូវអនុវត្តតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។

ផ្នែកទី២៖ ការផ្ទេរធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ

មាត្រា ៩.-

ចំពោះមុខងារដែលបានប្រគល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវផ្ទេរធនធានហិរញ្ញវត្ថុជូនរដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារទៅតាមនីតិវិធីជាធរមានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។



មាត្រា ១០.-

ចំពោះមុខងារដែលបានធ្វើប្រតិភូកម្ម ក្រសួង ស្ថាប័នសាមី និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវផ្ទេរធនធាន ហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារទៅតាមកាលវិភាគផ្ទេរដូចដែលមានចែងក្នុងប្រកាស អនុក្រសួង ឬសេចក្តីសម្រេចរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចដែលបានកំណត់ ក្នុងមាត្រា ៧ នៃអនុក្រឹត្យនេះ និងតាមនីតិវិធីជាធរមាន។

មាត្រា ១១.-

រាល់ការប្រគល់មុខងារ ឬប្រតិភូកម្ម ក្រសួង ស្ថាប័ន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំការផ្ទេរ ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌឱ្យមានភាពប្រទាក់ក្រឡា និងស្របទៅតាមនីតិវិធី និងប្រតិទិននៃការ រៀបចំគម្រោងថវិកាប្រចាំឆ្នាំ ដូចមានចែងក្នុងមាត្រា ៣៩ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង មាត្រា ៣៥ នៃច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

មាត្រា ១២.-

ការផ្ទេរទ្រព្យសម្បត្តិរដ្ឋពីក្រសួង ស្ថាប័នមួយ ឬពីរដ្ឋបាលថ្នាក់ក្រោមជាតិមួយទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិមួយផ្សេងទៀត ត្រូវអនុវត្តតាមនីតិវិធីជាធរមាន។

ជំពូកទី៤

ការរៀបចំគម្រោងថវិកា និងការអនុវត្តថវិកា

ផ្នែកទី១- ការរៀបចំគម្រោងថវិកា

មាត្រា ១៣.-

ក្រសួង ស្ថាប័នផ្ទេរមុខងារត្រូវបន្តរៀបចំ និងគ្រប់គ្រងការអនុវត្តគោលនយោបាយវិស័យទាំងមូល រួមទាំងមុខងារដែលបានប្រគល់ ឬប្រតិភូកម្ម ដើម្បីធានាប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកាទៅនឹង គោលនយោបាយវិស័យក្នុងក្របខ័ណ្ឌនៃការអនុវត្តថវិកាកម្មវិធី។ ក្រសួង ស្ថាប័នមានតួនាទីបន្តកំណត់ គោលនយោបាយ និងក្នុងករណីចាំបាច់ ត្រូវកំណត់គោលការណ៍សម្រាប់ការវិភាគថវិកា ដោយមានការ ឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅតាមវិស័យដោយឡែកនីមួយៗ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តសម្រាប់មុខងារដែលបានផ្ទេរ។

មាត្រា ១៤.-

រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវគ្រោងចំណូល ចំណាយថវិកាសម្រាប់អនុវត្តមុខងារដែលបានប្រគល់ទៅ ក្នុងគម្រោងថវិកាប្រចាំឆ្នាំ តាមការជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមប្រតិទិននៃការ រៀបចំគម្រោងថវិកាប្រចាំឆ្នាំ។

រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវគ្រោងចំណូល ចំណាយថវិកាសម្រាប់អនុវត្តមុខងារដែលបានប្រតិភូកម្មទៅ ក្នុងគម្រោងថវិកាប្រចាំឆ្នាំ តាមការជូនដំណឹងរបស់ក្រសួង ស្ថាប័នប្រតិភូកម្មមុខងារសាមីស្របតាមប្រតិទិននៃ ការរៀបចំគម្រោងថវិកាប្រចាំឆ្នាំ។

ក្នុងករណីតម្រូវឱ្យមានថវិកាបដិភាគ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពិនិត្យមើលលទ្ធភាពក្នុងការប្រើប្រាស់ ចំណែកធនធានហិរញ្ញវត្ថុភ្ជាប់លក្ខខណ្ឌ ឬធនធានពីប្រភពផ្សេងទៀតដើម្បីអនុវត្តមុខងារដែលបានផ្ទេរ។

រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវផ្តល់គម្រោងថវិកានៃមុខងារដែលបានប្រគល់សម្រាប់ឆ្នាំនីមួយៗ ដល់មន្ទីរ
ជំនាញរាជធានី ខេត្តពាក់ព័ន្ធ ដើម្បីប្តូរសរុបជូនក្រសួង ស្ថាប័នសាមី ហើយក្រសួង ស្ថាប័នសាមីប្តូរសរុប
គម្រោងថវិកាតាមវិស័យរបស់ខ្លួន ដើម្បីតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកា
ប្រចាំឆ្នាំ។

មាត្រា ១៥.-

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិប្រតិភូកម្មមុខងារ ត្រូវគ្រោងថវិកាសម្រាប់ឧបត្ថម្ភធនជូន
រដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារ ទៅតាមចំណាត់ថ្នាក់នៃមតិកាថវិកាដែលបានកំណត់។ ការគ្រោងថវិកា
សម្រាប់មុខងារដែលបានប្រតិភូកម្មនេះ ត្រូវរៀបចំឱ្យស្របតាមថវិកាកម្មវិធីរបស់ក្រសួង ស្ថាប័នសាមី ឬ
ក្របខ័ណ្ឌអភិវឌ្ឍន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រតិភូកម្មមុខងារ។

មាត្រា ១៦.-

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវគ្រោងថវិកាសម្រាប់ផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្ត
មុខងារដែលក្រសួង ស្ថាប័នបានប្រគល់ នៅក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។

ផ្នែកទី២- ការអនុវត្តថវិកា

មាត្រា ១៧.-

ការអនុវត្តថវិកាត្រូវអនុលោមតាមនីតិវិធីហិរញ្ញវត្ថុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងនីតិវិធី
ហិរញ្ញវត្ថុដែលត្រូវបានកំណត់សម្រាប់មុខងារដែលបានផ្ទេរពីថ្នាក់ជាតិ។ ក្នុងករណីចាំបាច់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុត្រូវដាក់ចេញនូវនីតិវិធីហិរញ្ញវត្ថុបន្ថែមសម្រាប់អនុវត្តមុខងារដែលបានផ្ទេរ។

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារអាចនិយ័តឥណទានពីខ្ទង់ថវិកាចំណាយនានា
ប្រចាំឆ្នាំរបស់ខ្លួន ទៅក្នុងខ្ទង់ថវិកាសម្រាប់ឧបត្ថម្ភធនជូនរដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារគោលដៅ
ដើម្បីអនុវត្តមុខងារដែលបានធ្វើប្រតិភូកម្មក្នុងឆ្នាំថវិកា។

មាត្រា ១៨.-

គ្រប់មុខងារដែលបានប្រគល់ ឬប្រតិភូកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិដែលទទួលបានធនធានហិរញ្ញវត្ថុ
មានភ្ជាប់លក្ខខណ្ឌដែលតម្រូវឱ្យអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ត្រូវប្រតិបត្តិតាមវិធាន និងបទប្បញ្ញត្តិ
លទ្ធកម្មសាធារណៈដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា ១៩.-

គ្រប់មុខងារដែលបានប្រគល់ ឬប្រតិភូកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិដែលទទួលបានធនធានហិរញ្ញវត្ថុ
មានភ្ជាប់លក្ខខណ្ឌ ត្រូវអនុវត្តតាមប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងនីតិវិធីទូទាត់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
នីមួយៗជាធរមាន លើកលែងតែមានបទប្បញ្ញត្តិដោយផ្ទៃក្នុង។

ជំពូកទី៥

គណនេយ្យភាព និងយន្តការតាមដានពិនិត្យ និងវាយតម្លៃ

ផ្នែកទី១- គណនេយ្យភាព

មាត្រា ២០.-

រដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារត្រូវមានគណនេយ្យភាពចំពោះក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់
ក្រោមជាតិផ្ទេរមុខងារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយបំពេញការកិច្ចដូចខាងក្រោម៖

- អនុវត្តមុខងារដែលបានផ្ទេរស្របតាមស្តង់ដារ ខ្នាតគំរូ និងទម្រង់ដែលបានកំណត់
- អនុវត្តតាមលក្ខខណ្ឌនានាដែលភ្ជាប់ជាមួយនឹងការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំអំពីការគ្រប់គ្រង និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ និងរបាយការណ៍សមិទ្ធកម្មប្រចាំឆមាស និងប្រចាំឆ្នាំអំពីការអនុវត្តមុខងារដែលបានផ្ទេរ
- រៀបចំផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ប្រចាំឆ្នាំអំពីការគ្រប់គ្រង និងការអនុវត្តធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌក្នុងដែនសមត្ថកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

មាត្រា ២១.-

ចំពោះមុខងារដែលបានប្រគល់ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើរបាយការណ៍សមិទ្ធកម្មដែលបានបញ្ជាក់ពីមន្ទីរជំនាញរាជធានី ខេត្ត និងរបាយការណ៍ហិរញ្ញវត្ថុដែលបានបញ្ជាក់ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកក្រសួង ស្ថាប័នប្រគល់មុខងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ។

ចំពោះមុខងារដែលបានប្រតិភូកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើរបាយការណ៍សមិទ្ធកម្ម និងរបាយការណ៍ហិរញ្ញវត្ថុមកក្រសួង ស្ថាប័នប្រតិភូកម្មមុខងារសាមី និងចម្បងជូនក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចំពោះមុខងារដែលបានប្រគល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារត្រូវធ្វើរបាយការណ៍សមិទ្ធកម្មទៅរដ្ឋបាលថ្នាក់ក្រោមជាតិប្រគល់មុខងារ និងចម្បងជូនក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។

ចំពោះមុខងារដែលបានប្រតិភូកម្មរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារត្រូវធ្វើរបាយការណ៍សមិទ្ធកម្ម និងរបាយការណ៍ហិរញ្ញវត្ថុទៅរដ្ឋបាលថ្នាក់ក្រោមជាតិប្រតិភូកម្មមុខងារ និងចម្បងជូនក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។

ផ្នែកទី២៖ យន្តការគោលដៅនីតិវិធី និងវាយតម្លៃ

មាត្រា ២២.-

- គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវ៖
- សម្របសម្រួល តាមដានពិនិត្យ និង វាយតម្លៃការអនុវត្តយន្តការការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌដើម្បីកំណត់នូវចំណុចខ្វះខាត ឬចំណុចខ្សោយនៅក្នុងការរៀបចំ និងការអនុវត្តយន្តការ
 - ដាក់ចេញនូវវិធានការណ៍គោលនយោបាយដើម្បីកែលម្អចំណុចខ្វះខាត ឬចំណុចខ្សោយ
 - សម្របសម្រួលក្នុងការដោះស្រាយភាពមិនចុះសម្រុង ឬវិវាទដែលកើតមានឡើងរវាងភាគីពាក់ព័ន្ធក្នុងការអនុវត្តយន្តការការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ
 - លើកអនុសាសន៍ជូនរាជរដ្ឋាភិបាលដើម្បីដកហូតមុខងារដែលបានផ្ទេរមកវិញ តាមសំណើរបស់ក្រសួងស្ថាប័នផ្ទេរមុខងារ ក្នុងករណីពិនិត្យឃើញថា ការអនុវត្តមុខងារដែលបានផ្ទេរមានហានិភ័យខ្ពស់ និងប៉ះពាល់ដល់ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រង និងគោលនយោបាយនៃវិស័យនីមួយៗ។

មាត្រា ២៣.-

- ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារត្រូវ៖
- រៀបចំសៀវភៅណែនាំបច្ចេកទេស ឬលិខិតបទដ្ឋានគតិយុត្តនានាសម្រាប់ការអនុវត្តមុខងារដែលបានផ្ទេរ



- ផ្តល់ការគាំទ្របច្ចេកទេស ការកសាង និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារ
 - ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលមុខងារដែលបានផ្ទេរ។
- ក្រសួង ស្ថាប័នផ្ទេរមុខងារអាចប្រតិបត្តិកម្មជូនមន្ទីរជំនាញរាជធានី ខេត្តជាសេនាធិការ ក្នុងការតាមដានពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថារដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តបានត្រឹមត្រូវតាមវិធាន បទប្បញ្ញត្តិ និងស្តង់ដារដែលបានកំណត់។

មាត្រា ២៤.-

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវ៖

- ផ្តល់ការគាំទ្រ និងកសាងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- សហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារដើម្បីតាមដានពិនិត្យ និងវាយតម្លៃការអនុវត្តធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- វាយតម្លៃប្រចាំឆ្នាំលើការអនុវត្តការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នើសុំអនុសាសន៍ពីរាជរដ្ឋាភិបាលលើការកែសម្រួលលក្ខខណ្ឌនានា បន្ទាប់ពីមានការឯកភាពពីគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាពនៃការអនុវត្តធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ។

មាត្រា ២៥.-

ក្រសួងមហាផ្ទៃត្រូវ៖

- អភិវឌ្ឍសមត្ថភាព ពង្រឹងការអនុវត្តការងារ លើកកម្ពស់អភិបាលកិច្ចល្អ ការចូលរួម តម្លាភាព និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលជាគោលការណ៍ស្នូលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
- សហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់ការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
- សហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិផ្ទេរមុខងារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ការតាមដានពិនិត្យ និងវាយតម្លៃ ចំពោះលទ្ធផលប្រចាំឆ្នាំក្នុងការអនុវត្តធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ផ្តល់ការសរសើរដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
- ព្រមាន ឬស្តីបន្ទោសចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិណាដែលអនុវត្តការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌមិនមានតម្លាភាព និងមិនមានប្រសិទ្ធភាព ឬមិនអនុវត្តតាមគោលការណ៍ណែនាំបច្ចេកទេសរបស់ក្រសួង ស្ថាប័នផ្ទេរមុខងារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជំពូកទី៦
អវសានប្បញ្ញត្តិ

មាត្រា ២៦.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា ២៧.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នផ្ទេរមុខងារ ប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ជាអ្នកអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្តេចក្រុងឡាហោម ស ខេង

នាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២៧
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៧ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការបង្កើតរបៀបអភិរក្សដីចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២០៨/០០៧ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ



- បានឃើញអនុក្រឹត្យលេខ ៦៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ស្តីពីការផ្ទេរព្រៃការពារតំបន់អភិរក្សព្រៃឈើ តំបន់ព្រៃផ្តួលផល និងសម្បទានដីសេដ្ឋកិច្ច រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សម្រេច

មាត្រា ១ .-

ត្រូវបានបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ មានផ្ទៃដីសរុបចំនួន ១.៤២៧.៩៤០ (មួយលានបួនសែនពីរម៉ឺនប្រាំពីរពាន់ប្រាំបួនរយសែសិប) ហិកតា ដើម្បីតភ្ជាប់តំបន់ការពារធម្មជាតិក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានផែនទី និងនិយាមកា (Datum: WGS1984) ជូនភ្ជាប់ជាឧបសម្ព័ន្ធទាំងអនុក្រឹត្យនេះ។

របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជាបីរួមមាន៖ របៀងអភិរក្សជីវៈចម្រុះភ្នំសាន មានផ្ទៃដី ៧៥៧.៦៦១ (ប្រាំពីរសែនប្រាំម៉ឺនប្រាំពីរពាន់ប្រាំមួយរយហុកសិបមួយ) ហិកតា (ឧបសម្ព័ន្ធ១.១) របៀងអភិរក្សជីវៈចម្រុះឧត្តរ មានផ្ទៃដី ៥០០.៨១០ (ប្រាំសែនប្រាំបីរយដប់) ហិកតា (ឧបសម្ព័ន្ធ១.២) និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ មានផ្ទៃដី ១៦៩.៤៦៩ (មួយសែនប្រាំមួយម៉ឺនប្រាំបួនពាន់បួនរយហុកសិបប្រាំបួន) ហិកតា (ឧបសម្ព័ន្ធ១.៣)។

មាត្រា ២ .-

អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

- ធានាស្ថិរភាព និងសុវត្ថិភាពនៃតំបន់ប្រព័ន្ធអេកូឡូស៊ី សារព័ន្ធអេកូឡូស៊ី ធម្មជាតិ សត្វព្រៃ រុក្ខជាតិ ជាពិសេសប្រភេទជិតផុតពូជ ប្រភេទមានដោយកម្រ និងប្រភេទងាយរងគ្រោះ
- បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់
- រក្សាទេសភាពធម្មជាតិ ដើម្បីបម្រើដល់សុខុមាលភាពសាធារណៈ
- រក្សាលំនឹងបរិស្ថាន ការពារនិងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ
- លើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព។

មាត្រា ៣ .-

របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ជាតំបន់តភ្ជាប់តំបន់ការពារធម្មជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានជាអាទិ៍ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់បេតិកភណ្ឌធម្មជាតិ តំបន់ស្នូលបច្ចេកវិទ្យា មណ្ឌល និងតំបន់ឧទ្យានជាតិសមុទ្រ ដើម្បីទ្រទ្រង់សារព័ន្ធអេកូឡូស៊ីនៃតំបន់ប្រព័ន្ធអេកូឡូស៊ី។



មាត្រា ៤ .-

ផ្ទៃដីនៃរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិនេះ មិនរួមបញ្ចូលដីកម្មសិទ្ធិឯកជន មូលដ្ឋានរក្សាសុវត្ថិភាពសន្តិសុខជាតិ និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈ ជាអាទិ៍ តំបន់រដ្ឋបាល មូលដ្ឋាន សាលារៀន មន្ទីរពេទ្យ និងវត្តអារាម។

មាត្រា ៥ .-

ព្រំប្រទល់របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ និងតំបន់ដែលមានសក្តានុពល សម្រាប់បង្កើតជារបៀងអភិរក្សជីវៈចម្រុះថ្មីៗបន្ថែមទៀត នឹងត្រូវធ្វើបច្ចុប្បន្នភាព និងកែសម្រួលតាមរយៈ ការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាភាពម្លែង និងផល ប្រយោជន៍ធនធានជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

មាត្រា ៦ .-

ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងរបៀងអភិរក្សជីវៈចម្រុះ នៃព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធមាន សមត្ថកិច្ច ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងប្រើប្រាស់ធនធាន ធម្មជាតិប្រកបដោយនិរន្តរភាព។

មាត្រា ៧ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា ៨ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន


សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា


រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សាយ សំរោល់

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៨
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





និយាមការគោល

ឧបសម្ព័ន្ធ ១.១ នៃអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧

ID	X	Y	ID	X	Y	ID	X	Y
1	732557	1381573	50	668507	1428407	99	716441	1542968
2	736646	1401568	51	663317	1430736	100	723896	1539563
3	751095	1392796	52	651830	1432906	101	727063	1540086
4	761551	1387338	53	649230	1438919	102	731140	1545948
5	761582	1379113	54	645338	1453778	103	725359	1547866
6	767491	1376433	55	639797	1442090	104	724076	1550657
7	754981	1364700	56	621820	1421344	105	719788	1556012
8	748599	1363439	57	612304	1421351			
9	758633	1372969	58	611643	1437148			
10	760041	1381303	59	606011	1461942			
11	748635	1381293	60	605495	1500801			
12	688743	1490145	61	612617	1524333			
13	761606	1393567	62	614044	1508867			
14	760924	1401642	63	689639	1545817			
15	772079	1401673	64	689361	1535360			
16	604401	1536021	65	698457	1513138			
17	755604	1558242	66	683227	1505449			
18	755604	1558242	67	681444	1497002			
19	753493	1554450	68	674796	1472975			
20	752056	1549708	69	656614	1500310			
21	750300	1546705	70	667862	1509150			
22	744673	1549925	71	653499	1506679			
23	747030	1553823	72	638892	1500160			
24	742765	1555196	73	621631	1498880			
25	738159	1554896	74	618586	1506727			
26	735927	1555783	75	622545	1513225			
27	736232	1562648	76	622105	1531180			
28	728523	1559537	77	626291	1536425			
29	722778	1559515	78	651767	1566543			
30	704553	1554254	79	648162	1565033			
31	698793	1553888	80	643410	1562207			
32	607023	1500647	81	638119	1556566			
33	619565	1463759	82	631750	1550567			
34	627584	1474243	83	779625	1504851			
35	633755	1464973	84	773183	1507317			
36	645785	1469940	85	776665	1507316			
37	651501	1469940	86	769037	1522612			
38	670710	1457880	87	764760	1525490			
39	683590	1450804	88	763241	1535888			
40	683590	1440315	89	762542	1538856			
41	697090	1440315	90	762077	1548113			
42	697110	1448535	91	757754	1547772			
43	711330	1457533	92	754647	1551067			
44	710101	1438435	93	752931	1550828			
45	693926	1438406	94	715921	1556330			
46	676233	1425499	95	713572	1550975			
47	676239	1413262	96	707135	1537612			
48	673907	1407559	97	714022	1533248			
49	655722	1407124	98	716297	1539995			



និយាមកាគោល

ឧបសម្ព័ន្ធ ១.២ នៃអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧

ID	X	Y	ID	X	Y	ID	X	Y	ID	X	Y	ID	X	Y
1	457271	1441581	51	556860	1416173	101	517445	1473381	151	448547	1492697	201	575102	1527672
2	456666	1438242	52	553686	1416313	102	521338	1481106	152	442591	1488520	202	565911	1526068
3	453685	1438256	53	558163	1407169	103	547452	1499300	153	440905	1495245	203	567487	1532000
4	455826	1442281	54	554067	1401613	104	544405	1503405	154	443065	1506495	204	566880	1532082
5	388233	1520025	55	547812	1404883	105	562276	1535039	155	451529	1506991	205	564615	1522626
6	384679	1516775	56	547241	1411741	106	557153	1531577	156	450258	1503753	206	564744	1520014
7	375235	1517017	57	539926	1409999	107	546569	1531608	157	456800	1499780	207	559595	1517853
8	380358	1525766	58	536795	1411567	108	545127	1527321	158	459334	1500463	208	557630	1520278
9	304854	1532347	59	538922	1415361	109	531623	1527287	159	462507	1500323	209	556462	1523058
10	311317	1528624	60	537831	1421354	110	531647	1530499	160	465396	1498311	210	605609	1434620
11	311315	1526074	61	540573	1420472	111	538191	1476696	161	467916	1502877	211	595829	1435672
12	295647	1536873	62	543208	1415964	112	538191	1488432	162	471308	1501235	212	596182	1466558
13	289600	1542745	63	544269	1419838	113	521550	1504628	163	472169	1496392	213	601934	1453848
14	311851	1549347	64	547075	1420020	114	514517	1504575	164	474154	1493299			
15	320732	1539339	65	546383	1415488	115	516015	1507480	165	478919	1486885			
16	311320	1538778	66	551463	1415519	116	519742	1508041	166	482189	1492534			
17	301159	1540636	67	552239	1422136	117	377297	1573462	167	484372	1497997			
18	302477	1548472	68	557686	1429521	118	377428	1558724	168	490239	1499792			
19	416200	1530000	69	553465	1437997	119	364577	1558144	169	492886	1500119			
20	427701	1521131	70	549579	1439902	120	357994	1557223	170	491523	1505296			
21	425978	1508091	71	546326	1446454	121	351557	1570323	171	492695	1506507			
22	420405	1511130	72	544154	1450834	122	367257	1574250	172	497806	1509159			
23	418112	1513374	73	541771	1450430	123	588803	1547409	173	509234	1503887			
24	413255	1504044	74	539743	1447901	124	596973	1541087	174	510372	1500457			
25	400003	1512807	75	556134	1526624	125	593230	1539183	175	514250	1498129			
26	407207	1520862	76	556462	1523058	126	575704	1537182	176	517314	1495447			
27	406562	1526583	77	550609	1503104	127	577522	1553073	177	521268	1495689			
28	487154	1582216	78	546215	1507743	128	533524	1504434	178	528087	1490292			
29	474501	1588950	79	538614	1506015	129	538891	1502079	179	526903	1488209			
30	469113	1580294	80	537026	1510413	130	529815	1493334	180	524704	1487462			
31	456215	1580338	81	533412	1511104	131	527374	1498236	181	515568	1488217			
32	442352	1584390	82	528921	1515645	132	527745	1507227	182	523908	1494669			
33	430702	1585697	83	529666	1518381	133	513231	1489546	183	480468	1594796			
34	415850	1586763	84	534282	1521784	134	508249	1496119	184	476054	1594754			
35	405211	1585321	85	539587	1521918	135	504967	1496748	185	368866	1556746			
36	396825	1583794	86	544058	1520704	136	499832	1491574	186	594779	1426439			
37	385311	1581308	87	549992	1525096	137	496320	1491655	187	599515	1416015			
38	374432	1582833	88	521603	1473531	138	492974	1496131	188	605828	1404679			
39	365632	1589265	89	526230	1472966	139	491716	1492364	189	602150	1391917			
40	506459	1473085	90	525954	1479483	140	487558	1490995	190	592512	1385800			
41	500056	1472422	91	530011	1474348	141	487572	1480328	191	580644	1396790			
42	508335	1481464	92	528895	1469062	142	495274	1480327	192	583442	1402279			
43	508358	1476265	93	536786	1468371	143	496056	1476086	193	586073	1418815			
44	537048	1442097	94	539600	1469278	144	497734	1472596	194	602271	1502616			
45	534110	1442081	95	539591	1466435	145	492432	1472924	195	601794	1518346			
46	536356	1451177	96	536521	1458907	146	482818	1477096	196	597637	1516502			
47	539589	1452715	97	532358	1459197	147	478683	1480375	197	592524	1519621			
48	564926	1431643	98	533876	1463769	148	449931	1483808	198	592231	1524878			
49	563693	1428319	99	527945	1462640	149	450711	1486724	199	584294	1526179			



និយាមកាគោល

ឧបសម្ព័ន្ធ១.៣ នៃអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧

ID	X	Y	ID	X	Y	ID	X	Y
1	348803	1354854	46	335829	1372053	91	357876	1243694
2	354426	1359437	47	333804	1367602	92	360319	1242270
3	359968	1356433	48	329767	1369227	93	362231	1239834
4	359983	1356421	49	329225	1374075	94	363686	1249441
5	361667	1354849	50	327839	1370815	95	369334	1236395
6	363879	1352034	51	326124	1369305	96	370019	1233584
7	368228	1350291	52	324475	1367743	97	373294	1233223
8	370271	1349154	53	331162	1365151	98	371862	1227397
9	372599	1347354	54	335717	1362494	99	368003	1232601
10	372584	1347344	55	333431	1362662	100	369358	1230161
11	374160	1343874	56	309685	1367895	101	370423	1226879
12	377368	1346271	57	315613	1366286	102	374426	1230543
13	377412	1346274	58	322956	1369961	103	375523	1232757
14	381161	1345113	59	323633	1374765	104	374421	1234906
15	382878	1341344	60	321357	1369604	105	372660	1237811
16	342812	1359882	61	310156	1371110	106	372252	1239959
17	383640	1215402	62	261970	1389542	107	370882	1241388
18	381335	1216126	63	263907	1387282	108	368034	1239910
19	300978	1384059	64	261393	1383588	109	370497	1224141
20	301128	1386166	65	255579	1383988	110	371557	1225847
21	290676	1389685	66	253370	1383087	111	396564	1282171
22	291735	1392384	67	250668	1384700	112	401572	1274374
23	296762	1390875	68	252994	1387103	113	405303	1264729
24	303318	1392272	69	255808	1388175	114	398230	1261432
25	310262	1393086	70	257396	1388771			
26	317245	1389585	71	259647	1389219			
27	314634	1386677	72	365287	1242693			
28	319052	1384735	73	366011	1240472			
29	323095	1383869	74	378591	1234567			
30	325068	1378145	75	376464	1227930			
31	326347	1383464	76	379116	1231378			
32	332545	1380239	77	375177	1228203			
33	337165	1379385	78	376278	1225486			
34	338665	1376721	79	377890	1224600			
35	341360	1374250	80	380013	1222193			
36	345456	1369298	81	380106	1216117			
37	348783	1367256	82	378843	1218173			
38	353927	1368043	83	378124	1221297			
39	351685	1365855	84	376067	1223188			
40	348385	1365657	85	370296	1217212			
41	344081	1364473	86	368587	1218022			
42	343622	1361767	87	370792	1222236			
43	339122	1362907	88	366659	1226848			
44	336197	1363948	89	363527	1233768			





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៧ អនក្រ.បក ១៧



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និង ការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងផែនការ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំងលោកស្រី **អៀង សុផុន** ជាទីប្រឹក្សាក្រសួងផែនការ មានឋានៈស្មើប្រធាននាយកដ្ឋាន។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

អន្តេងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ២០១៧ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ២០ អនក្រ.បក.សក

អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិឈាយនគរបាលជាន់ខ្ពស់

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ÷ តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃ ក្រសួងមហាផ្ទៃ ដូចមានរាយនាមខាងក្រោម ៖

- ១- លោកវរសេនីយ៍ទោ **ឡេង ដារ៉ាតនៈ** អត្តលេខ ០៥៣៣៦
- ២- លោកស្រីវរសេនីយ៍ទោ **ហុន ឡានី** អត្តលេខ ០៦៩៨៥
- ៣- លោកវរសេនីយ៍ទោ **ទេព ទេវ័ន្ត** អត្តលេខ ០៦៩៩០
- ៤- លោកវរសេនីយ៍ទោ **ញឹក វិសាល** អត្តលេខ ៥៥២៤៧ ។

មាត្រា ២ ÷ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនត្រូវអនុវត្តតាមអនុក្រឹត្យនេះចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
- ឧទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ឈាយនគរបាលជាតិកម្ពុជា
- ឧទ្ធកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២១ អនក្រ.ត តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការផ្លាស់ប្តូរប្រភេទក្របខ័ណ្ឌមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- ប្តូរប្រភេទក្របខ័ណ្ឌរាជការណ៍ពិសេស ដល់មន្ត្រីរាជការ ចំនួន ០៥ រូប ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល នៃក្របខ័ណ្ឌលេខាធិការរដ្ឋបាល មកឋានន្តរស័ក្តិក្រមការនៃក្របខ័ណ្ឌមន្ត្រីក្រមការ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **ជែក ឈានឆ្រ័យ** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៩ មកក្រុមការ ថ្នាក់លេខ ៤
- ២- លោក **គួប វាសនា** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៩ មកក្រុមការ ថ្នាក់លេខ ៤
- ៣- លោក **ហាស សុន** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ១០ មកក្រុមការ ថ្នាក់លេខ ៤
- ៤- លោក **សេ សារិន្ទ** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ១០ មកក្រុមការ ថ្នាក់លេខ ៤
- ៥- លោក **នី គឹមហ៊ុរ** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ១០ មកក្រុមការ ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងរដ្ឋបាល ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា "២"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ ២៤ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២៧ អនក្រ.បក គត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការចែកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការ និងសាសនា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១ : តែងតាំងលោក **នុល វណ្ណៈ** ជាជំនួយការក្រសួងធម្មការ និងសាសនា មានឋានៈស្មើប្រធាននាយកដ្ឋានបន្ថែមលើមុខងារបច្ចុប្បន្ន។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន




ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ២១.៣១.រកត/៤៤ ជស



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ ផ្តល់ជូនសប្បុរសជនចំនួន ១៥ រូប ដែលបានលះបង់កម្លាំង កាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា នៅវត្តភ្នំកណ្តាល ស្ថិតនៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលមានរាយនាមដូចខាងក្រោម :

ក. មេដាយមាសស្ថាបនាជាតិចំនួន ១០ គ្រឿង ផ្តល់ជូន :

១-លោក	ឌឹម ឡាន	សប្បុរសជននៅខេត្តព្រៃវែង
២-លោក	ភឿន ភាព	សប្បុរសជននៅខេត្តព្រៃវែង
៣-ឧបាសក	ភ័ន្ទី ស្ទួន	អាចារ្យវត្តភ្នំកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង
៤-ឧបាសក	ហោរ ហ្វួន	អាចារ្យវត្តភ្នំកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង
៥-ឧបាសក	ហុន ម៉ុងថៃ	គណៈកម្មការវត្តភ្នំកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង
៦-ឧបាសក	ពៅជ្រូ សុខ	គណៈកម្មការវត្តភ្នំកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង

៧-ឧបសគ្គ	ចាន់ សុខេង	គណៈកម្មការវត្តក្តីកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង
៨-ឧបសគ្គ	លី ឈុនហួរ	គណៈកម្មការវត្តក្តីកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង
៩-ឧបសគ្គ	ច័ន្ទ ឡាប	គណៈកម្មការវត្តក្តីកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង
១០-ឧបសគ្គ	ស្រី ហេង	ដូនជីវត្តក្តីកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង
ខ- មេដាយប្រាក់ស្តារបណ្ណាល័យ ០៥ គ្រឿង ផ្តល់ជូន :		
១-ឧបសគ្គ	នេវ ណាង	គណៈកម្មការវត្តក្តីកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង
២-ឧបសគ្គ	លីម សយ	ដូនជីវត្តក្តីកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង
៣-ឧបសគ្គ	ឌី ឌុន	ដូនជីវត្តក្តីកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង
៤-ឧបសគ្គ	ឯក យ៉េន	ដូនជីវត្តក្តីកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង
៥-ឧបសគ្គ	អោម អេង	ដូនជីវត្តក្តីកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង

មាត្រា ២ . -

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា


លេខ: ២២៤ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសមុនិសារាត៌្ន



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយសមុនិសារាត៌្ន** តាមលំដាប់ថ្នាក់ ផ្តល់ជូនសប្បុរសជន និងផ្តល់ជូនមន្ត្រី រាជការចំនួន ១២រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍ មូលដ្ឋានលើគ្រប់វិស័យអោយមានការរីកចម្រើនគួរជាទីមោទនៈ ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានរាយ នាមដូចខាងក្រោម :

- ក. មេដាយមុនិសារាត៌្នថ្នាក់ដឹកនាំចំនួន ១១ គ្រឿង ផ្តល់ជូន :**
- ១-លោកអនុសេនីយ៍ឯក **ប៊ូ ស៊ីវ៉ាន** មន្ត្រីនគរបាលការពារ
 - ២-លោកអនុសេនីយ៍ឯក **យ៉ែន យ៉ង់** អធិការរងនគរបាលស្រុកកំចាយមារ
 - ៣-លោកអនុសេនីយ៍ឯក **ស៊ុន ប៊ុនធី** មេបញ្ជាការរងកងរាជអាវុធស្រុកកំចាយមារ
 - ៤-លោកអនុសេនីយ៍ទោ **សៅ បុត្រា** មេបញ្ជាការរងវរសេនាតូចលេខ៦០៧ នគរបាលព្រំដែន
 - ៥-លោក **ឆេង ឈា** សមាជិកក្រុមប្រឹក្សាឃុំស្វាយរៀង

៦-លោក	សន	ចំនួនាសី	សប្បុរសជននៅរាជធានីភ្នំពេញ
៧-លោក	កេត	សុខគាខ	សប្បុរសជននៅរាជធានីភ្នំពេញ
៨-លោក	ថន	នុយយេន្យុន	សប្បុរសជននៅរាជធានីភ្នំពេញ
៩-លោក	ថា	ឌីជេត	សប្បុរសជននៅរាជធានីភ្នំពេញ
១០-លោក	ស៊ី	ភួន	ប្រធានក្រុមប្រឹក្សាឃុំក្រពៅ
១១-លោក	ឈរិត	សេងហ្វុរ	ប្រធានកម្រងសង្កែ ឃុំសាំងឃ្លាង ស្រុកកំបាយមារ
១២	មេដាយមុនីសារាត៍	ឈរិតសេនាចំនួន ០១	គ្រឿង ផ្គត់ផ្គង់
លោក	សុខ	ចំនួនជេត	សប្បុរសជននៅរាជធានីភ្នំពេញ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែ ២០១៧ ឆ្នាំ ២០១៧



- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២៧ អនក្រ.បក. ប្រ. ២០១៧



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

២០១៧

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយមាសការងារ** ផ្តល់ជូនមន្ត្រីរាជការ និងសប្បុរសជនចំនួន ១៩រូប ដែលបានលះបង់ កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ អោយមានការ រីកចម្រើនគួរជាទីមោទនៈ ស្ថិតនៅក្នុងស្រុកកំប៉ាយមារ ខេត្តព្រៃវែង ដែលមានរាយនាមដូចខាងក្រោម :

- ១-លោកឧត្តមសេនីយ៍ទោ **ដាត សុដានិត** ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ក្រសួងមហាផ្ទៃ
- ២-លោកវរសេនីយ៍ទោ **អន សុដានិត** អនុវិទ្យាស្ថានក្រោមបរិញ្ញាបត្រនៃបណ្ឌិតសភា ន.ប/ក.ជ
- ៣-លោកវរសេនីយ៍ទោ **ម៉ៅ គន្ធា** អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
- ៤-លោកអនុសេនីយ៍ឯក **ឯក ច័ន្ទលាត** មន្ត្រីនគរបាលនាយកដ្ឋានអន្តេប្រវេសន៍
- ៥-លោកអនុសេនីយ៍ឯក **សម វណ្ណាវ** នាយរងផ្នែកប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
- ៦-លោកអនុសេនីយ៍ឯក **សុន គីនិត** នាយរងប៉ុស្តិ៍កោះរកា
- ៧-លោកអនុសេនីយ៍ទោ **ឃុន ស្រីន** នាយរងប៉ុស្តិ៍កោះរកា
- ៨-លោកអនុសេនីយ៍ទោ **ជាន ចាន់ណារិទ្ធ** នាយរងផ្នែកបញ្ជីខ្មៅច្រកទ្វារទី១

៩-លោកអនុសេនីយ៍ទោ ឌឹម ច័ន្ទពិសិ	សប្បុរសជននៅរាជធានីភ្នំពេញ
១០-លោកអនុសេនីយ៍ត្រី នួន បណ្ណុល	មន្ត្រីប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
១១-លោកអនុសេនីយ៍ត្រី រុទ្ធិ សុភាព	នាយរងប៉ុស្តិ៍កោះរកា
១២-លោកអនុសេនីយ៍ត្រី គង់ វ៉ាន់នី	នាយរងប៉ុស្តិ៍កោះសណ្តារ
១៣-លោក ង៉ា កែវចិន្តា	ប្រធាននាយកដ្ឋាននីតិកម្មក្រសួងព័ត៌មាន
១៤-លោក ជិន ម៉ីនសត្យា	មន្ត្រី នាយកដ្ឋាននីតិកម្មក្រសួងព័ត៌មាន
១៥-លោក កែវ រិទ្ធិ	មន្ត្រីកិច្ចសន្យាក្រសួងព័ត៌មាន
១៦-លោក មាន សម្បត្តិ	ជំនួយការប្រធាននាយកដ្ឋាននីតិកម្មក្រសួងព័ត៌មាន
១៧-លោក ថន ចិន្តា	ជំនួយការប្រធាននាយកដ្ឋាននីតិកម្មក្រសួងព័ត៌មាន
១៨-លោក ឡេង វិះបុត្រ	ជំនួយការប្រធាននាយកដ្ឋាននីតិកម្មក្រសួងព័ត៌មាន
១៩-លោក ឈួន ចន្ទា	មន្ត្រី សាលាខេត្តព្រៃវែង

មាត្រា ២. -

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ២៧ អនក្រ.បក ២៧



**អនុក្រឹត្យ
ស្តីពី**

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន០៥រូប ដូចមានរាយនាមខាងក្រោម៖

- ១- វរសេនីយ៍ទោ **នួន ធនលាត** អត្តលេខ ១២១៩២
- ២- វរសេនីយ៍ទោ **នាង វាសនា** អត្តលេខ ៥៤២១៦
- ៣- វរសេនីយ៍ទោ **ចាន់ សារិកា** អត្តលេខ ៧៣៥៩៩
- ៤- វរសេនីយ៍ទោ **រ៉ូ មុរី** អត្តលេខ ៧៧៦៧៧
- ៥- វរសេនីយ៍ទោ **ចាន់ សុភី** អត្តលេខ ១៥៧២១ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តតាមអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២៧...ស.ណ.ត. ជស

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល


- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងយុត្តិធម៌
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ៨២ រូប នៃក្រុមប័ណ្ណមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ ដូចមានរាយនាមខាងក្រោម ៖

១- ឯកឧត្តម	សេង សុវណ្ណារ៉ា	ពីរមន្ត្រី	ថ្នាក់លេខ ២	មកវរមន្ត្រី	ថ្នាក់លេខ ១
២- ឯកឧត្តម	បួន សុមុនី	ពីរមន្ត្រី	ថ្នាក់លេខ ២	មកវរមន្ត្រី	ថ្នាក់លេខ ១
៣- លោក	យ៉ិន សុក្រិត្យា	ពីរមន្ត្រី	ថ្នាក់លេខ ២	មកវរមន្ត្រី	ថ្នាក់លេខ ១
៤- លោកស្រី	សៅ ប៊ុនឆៀន	ពីរមន្ត្រី	ថ្នាក់លេខ ២	មកវរមន្ត្រី	ថ្នាក់លេខ ១
៥- លោក	ឈាង ហួត	ពីរមន្ត្រី	ថ្នាក់លេខ ២	មកវរមន្ត្រី	ថ្នាក់លេខ ១
៦- ឯកឧត្តម	ជិន ម៉ាលីន	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
៧- ឯកឧត្តម	ឈន ព្រលឹង	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
៨- លោកជំទាវ	ប៉ែន សុមេធា	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
៩- លោក	សុច សុផាន់ណារ៉ា	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
១០- លោកស្រី	ម៉ៅ ភិរុណា	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
១១- លោក	នាង ស៊ីណារដ្ឋានៈ	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
១២- លោក	អូន ពិសាល	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
១៣- លោកស្រី	សារឿន សុពណី	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
១៤- លោក	ង៉ែត ដាវុធ	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
១៥- លោក	ម៉េង គួង	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
១៦- លោក	ជាម សត្យា	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
១៧- លោកស្រី	សរ ច័ន្ទរ៉ាត	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
១៨- លោក	សៀ តុង	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
១៩- លោក	ឃី ឈិត	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
២០- លោក	ហេង សេង	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
២១- លោក	សុង សុខភារម្យ	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
២២- លោក	សំ សុក្រជាតិ	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
២៣- លោកស្រី	ថន សុធាវី	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
២៤- លោក	សំ វេងសៀង	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
២៥- លោក	ម៉េង ជាហេង	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
២៦- លោក	ឡុង មេសា	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
២៧- លោក	ចែម វាសនា	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
២៨- លោកស្រី	ពារ រឿន	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
២៩- លោកស្រី	រៀល ម៉ូរី	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២
៣០- លោកស្រី	ជិន សុភាព	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកវរមន្ត្រី	ថ្នាក់លេខ ២

៣១-	លោក	សុទ្ធ ម៉ូលីណា	ពីររយត្រីនៃ ថ្នាក់លេខ ៣	មកវរមត្រីនៃ ថ្នាក់លេខ ២
៣២-	លោក	ប៉ារ វណ្ណៈ	ពីររយត្រីនៃ ថ្នាក់លេខ ៣	មកវរមត្រីនៃ ថ្នាក់លេខ ២
៣៣-	លោកស្រី	អ៊ុក រដ្ឋមុនី	ពីររយត្រីនៃ ថ្នាក់លេខ ៣	មកវរមត្រីនៃ ថ្នាក់លេខ ២
៣៤-	លោកស្រី	សៀ ច័ន្ទវាសនា	ពីររយត្រីនៃ ថ្នាក់លេខ ៣	មកវរមត្រីនៃ ថ្នាក់លេខ ២
៣៥-	លោក	ផាក វុត្តា	ពីររយត្រីនៃ ថ្នាក់លេខ ៣	មកវរមត្រីនៃ ថ្នាក់លេខ ២
៣៦-	លោក	ស្ទឹង សោម	ពីររយត្រីនៃ ថ្នាក់លេខ ៣	មកវរមត្រីនៃ ថ្នាក់លេខ ២
៣៧-	លោក	ហ៊ុន ហរ័ណ	ពីររយត្រីនៃ ថ្នាក់លេខ ៣	មកវរមត្រីនៃ ថ្នាក់លេខ ២
៣៨-	លោកស្រី	តែម ស៊ីណា	ពីររយត្រីនៃ ថ្នាក់លេខ ៣	មកវរមត្រីនៃ ថ្នាក់លេខ ២
៣៩-	លោក	អ៊ឹង សុធាវ៉ា	ពីររយត្រីនៃ ថ្នាក់លេខ ៣	មកវរមត្រីនៃ ថ្នាក់លេខ ២
៤០-	លោក	ឆាន់ ស៊ីណា	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៤១-	លោក	ស៊ឹង សារ៉ាត	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៤២-	លោក	ប៊ិន ប៊ុនធីល	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៤៣-	លោក	គី ខេមលីន	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៤៤-	លោក	ឡុច សុខលៀង	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៤៥-	លោក	លីម ស៊ីណាត	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៤៦-	លោក	សរ ភមរ៉ា	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៤៧-	លោក	សុខ បូរ៉ា	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៤៨-	លោកស្រី	និល ហ្វីលីប	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៤៩-	លោក	សុន ពិសិដ្ឋ	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៥០-	លោក	ឃ្លោក ដារ៉ា	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៥១-	លោកស្រី	ឆាន់ ច័ន្ទលី	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៥២-	លោក	ហ៊ុន ចាន់ផុល	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៥៣-	លោកស្រី	ស្រី ប៊ុណ្ណារ៉ាត	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៥៤-	លោកស្រី	ហ៊ូ លីសុភារ៉ា	ពីររយត្រីនៃ ថ្នាក់លេខ ៤	មកវរមត្រីនៃ ថ្នាក់លេខ ៣
៥៥-	លោក	លាវ ពិសិដ្ឋ	ពីររយត្រីនៃ ថ្នាក់លេខ ១	មកវរមត្រីនៃ ថ្នាក់លេខ ៤
៥៦-	លោកស្រី	សែម សែងវេចៃ	ពីររយត្រីនៃ ថ្នាក់លេខ ១	មកវរមត្រីនៃ ថ្នាក់លេខ ៤
៥៧-	លោកស្រី	សៀង សុខណា	ពីររយត្រីនៃ ថ្នាក់លេខ ១	មកវរមត្រីនៃ ថ្នាក់លេខ ៤
៥៨-	លោក	សៀង ហ៊ី	ពីររយត្រីនៃ ថ្នាក់លេខ ១	មកវរមត្រីនៃ ថ្នាក់លេខ ៤
៥៩-	លោកស្រី	យុន ច័ន្ទសោភា	ពីររយត្រីនៃ ថ្នាក់លេខ ១	មកវរមត្រីនៃ ថ្នាក់លេខ ៤
៦០-	លោក	សុន សី	ពីររយត្រីនៃ ថ្នាក់លេខ ១	មកវរមត្រីនៃ ថ្នាក់លេខ ៤
៦១-	លោក	សេង សុវណ្ណ	ពីររយត្រីនៃ ថ្នាក់លេខ ១	មកវរមត្រីនៃ ថ្នាក់លេខ ៤
៦២-	លោក	នូ សក្កី	ពីររយត្រីនៃ ថ្នាក់លេខ ១	មកវរមត្រីនៃ ថ្នាក់លេខ ៤



៦៣-	លោក	ទុំ សោភ័ណ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៦៤-	លោក	ឆាយ សុភាព	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៦៥-	លោកស្រី	សៀង ហ៊ុន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៦៦-	លោក	ជា សំបូរ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៦៧-	លោកស្រី	ជុន ចំរើន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៦៨-	លោកស្រី	ពារ សុវឫ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៦៩-	លោក	អុល ធីរៈ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៧០-	លោក	ហុង វ៉ាន់រដ្ឋានា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៧១-	លោកស្រី	ម៉ាន់ សុខុម	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៧២-	លោក	ឌី មចិលា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៧៣-	លោកស្រី	សុភិន វិសាល	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៧៤-	លោក	ហុក ច័ន្ទសុវណ្ណារ៉ា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៧៥-	លោក	សុខ ខេង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៧៦-	លោក	ញឹម សុផា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៧៧-	លោក	ផាន់ ជីវឡុង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៧៨-	លោកស្រី	ឱម ក្រូចទុំ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៧៩-	លោក	ទី វិចិត្រ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៨០-	លោកស្រី	ផល សុភាព	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៨១-	លោកស្រី	ឆៃ សុគន្ធារិ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤
៨២-	លោកស្រី	សៀក ធារិ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកវរបម្រើន ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ ពាយ័ករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ... អនក្រ.បក ៧៧

អនុក្រឹត្យ

**ស្តីពីការតែងតាំង និងផ្ទេរសម្របសម្រួលការកិច្ច ជូនមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យ លេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យ លេខ ២២៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ស្តីពីការដំឡើងនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ទៅជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
- បានឃើញអនុក្រឹត្យ លេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកែលម្អរចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១: តែងតាំង និងផ្ទេរសម្របសម្រួលការកិច្ច ជូនមន្ត្រីរាជការចំនួន ០៧ រូប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានដូចខាងក្រោម ៖

- ១- លោក កែវ អ៊ុំម៉ាលីស្ស ជាអនុប្រធានរដ្ឋបាលព្រៃឈើ
- ២- លោក យន សារ៉េត ជាប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ជំនួសលោក កែវ អ៊ុំម៉ាលីស្ស
- ៣- លោក មាស សុទ្ធី ជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
- ៤- លោកស្រី បេង ប៊ុននេត ជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

- ៥-លោក ប៊ុនតុង បូរិន ជានាយកផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជំនួសលោក មាស សុទ្ធី
- ៦-លោក ឡេង លីត្ថ ជាព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទ កសិកម្ម
- ៧-លោក ហោ សាណារ៉ា ជាព្រឹទ្ធបុរសរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសាកលវិទ្យាល័យភូមិន្ទ កសិកម្ម ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅ រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៣០ អនក្រ. តត

**អនុក្រឹត្យ
ស្តីពី**

**ការតែងតាំងមន្ត្រីអគ្គលេខាធិការរដ្ឋាន អាជ្ញាធរកម្ពុជា គ្រប់គ្រង
សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០០/១៦០ ចុះថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការបង្កើតអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០៥/២៦៥ ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០០៥ ស្តីពីវិសោធនកម្មមាត្រា ៤, ១០ និង ១៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៩០០/ ១៦០ ចុះថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការបង្កើតអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន
- យោងតាមសំណើរបស់អនុប្រធានទី ១ អាជ្ញាធរមីន

សម្រេច

មាត្រា ១: តែងតាំងលោក **ច័ន្ទ វ៉ាន់នី** ជា ប្រធាននាយកដ្ឋានផែនការ សេដ្ឋកិច្ច-សង្គម និងគ្រប់គ្រងទិន្នន័យ នៃអគ្គលេខាធិការរដ្ឋានអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរមិន និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការ រាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ:...../.....ស.ក. ៧៧



**អនុក្រឹត្យ
ស្តីពី**

ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដាឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី **ហឿន សោភ័ណ្ណ** អគ្គលេខ ២០៤៨០ ពីនាយករងវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស ទៅជាគ្រូនគរបាលជាតិកម្រិតឧត្តមថ្នាក់លេខ២ មានឋានៈស្មើប្រធាននាយកដ្ឋាន នៃបណ្ឌិត្យសភានគរបាលកម្ពុជា ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
 - ដុចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ០៣២ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការតម្កើងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងយុត្តិធម៌
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ - តម្កើងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការចំនួន ០៧ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅ ក្រសួងយុត្តិធម៌ ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **កេត ស៊ីវណត** ពីរមន្ត្រី ថ្នាក់លេខ ២ មករមន្ត្រី ថ្នាក់លេខ ១

២- លោក កេត ណាង	ពីរមន្ត្រី ថ្នាក់លេខ ២	មកវរមន្ត្រី ថ្នាក់លេខ ១
៣- លោក ប័ន្ទ សត្តា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវរមន្ត្រី ថ្នាក់លេខ ២
៤- លោក ខៀវ សុខហ្វុន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៥- លោកស្រី សុខុម ហ៊ុនពុទ្ធវារី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៦- លោក យ៉េង វិធីយ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣
៧- លោក នូ ប៊ុនធា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកវរមន្ត្រី ថ្នាក់លេខ ៣

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៣៧ អនក្រ. បន

អនុក្រឹត្យ

ស្តីពីការផ្តល់គ្រឿងឥស្សរិយស

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយសនៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី ១ អាជ្ញាធរ គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន

សម្រេច

មាត្រា ១ : បំពាក់គ្រឿងឥស្សរិយស **សហមេត្រី ថ្នាក់ វិបឌិន** ផ្តល់ជូនលោក Nick Guest ប្រធានប្រតិបត្តិការបច្ចេកទេសអង្គការម៉ែត្រប្រចាំប្រទេស ដែលមានស្នាដៃល្អ និងគុណបំណាច់ខ្ពស់ក្នុងការបំពេញភារកិច្ចលើវិស័យមីន ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អគ្គលេខាធិការដ្ឋានអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន និងសាមីខ្លួន ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៣៤ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១** : តម្កើងឋានន្តរស័ក្តិ ថ្នាក់ **ចរសេនីយ៍ឯក** ជូនលោកវរសេនីយ៍ទោ **ហាស់ ឌីណា** អគ្គលេខ ៦៧៨៩២ ។ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២** : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៤ អនក្រ.បក ប្រ.ព្រ.ក

អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិថ្នាក់ វរនាវិក នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

១-វរនាវិក	គឺ	ចាន់នារា	អត្តលេខ ០៤២៦៩៣	នាយសេនាធិការរង មូលដ្ឋានសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក
២-វរនាវិក	គឺ	យ៉ាជេត	អត្តលេខ ០១៥១៤២	នាយសេនាធិការរង មូលដ្ឋានសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក
៣-វរនាវិក	គឺ	ហាន សាឡើង	អត្តលេខ ០៥៦០៧៥	នាយលេខាធិការដ្ឋាន មូលដ្ឋានសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក
៤-វរនាវិក	គឺ	វណ្ណា	អត្តលេខ ០៣០៩៩២	នាយការិយាល័យបុគ្គលិក មូលដ្ឋានសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក

៥-វិនាវិទេ	ម៉ុក	ប័ន្ទនារា	អត្តលេខ ០៣៦៦៤៩	នាយការិយាល័យហ្វឹកហ្វឺន មូលដ្ឋានសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក
៦-វិនាវិទេ	មិន	នោម	អត្តលេខ ០៣១០៨២	នាយការិយាល័យសម្ភារៈបច្ចេកទេស មូលដ្ឋានសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក
៧-វិនាវិទេ	ធួ	សាត	អត្តលេខ ០១៥១០៩	នាយផ្នែកកាំភ្លើងធំ មូលដ្ឋានសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក
៨-វិនាវិទេ	ដុន	សុផាត	អត្តលេខ ០៣១០៩៩	នាយផ្នែកការពារអាកាស មូលដ្ឋានសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក
៩-វិនាវិទេ	ម៉ក់	ចាន់ណា	អត្តលេខ ០៣១០៦០	នាយផ្នែកប្រឆាំងគីមីសាស្ត្រ មូលដ្ឋានសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក
១០-វិនាវិទេ	សោ	សាម៉ាវ	អត្តលេខ ០១៥១៤៤	នាយផ្នែកបញ្ជូនសារ មូលដ្ឋានសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក
១១-វិនាវិទេ	ឆៀម	សាធុរ	អត្តលេខ ០៣១០០៤	នាយផ្នែកបំភ្លឺអគ្គរៈ មូលដ្ឋានសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក
១២-វិនាវិទេ	ហួត	សុផុន	អត្តលេខ ០៣១០៤៧	នាយរោងជាងជួសជុល មូលដ្ឋានសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០១៧ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិថ្នាក់ អ័នាវីងក នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

១-អ័នាវីទោ	ព្រាប	សាម៉ន	អត្តលេខ ០៣០៩៨៥	នាយករង សាលាទ័ពជើងទឹក បញ្ជាការដ្ឋានកងទ័ពជើងទឹក
២-អ័នាវីទោ	គង់	ស៊ុន	អត្តលេខ ០៣១០២២	នាយករង សាលាទ័ពជើងទឹក បញ្ជាការដ្ឋានកងទ័ពជើងទឹក
៣-អ័នាវីទោ	វ៉ាន់	ម៉ុក	អត្តលេខ ០៣០៩៦៧	នាយករង សាលាទ័ពជើងទឹក បញ្ជាការដ្ឋានកងទ័ពជើងទឹក
៤-អ័នាវីទោ	ហាម	ពុទ្ធារ៉ា	អត្តលេខ ០៥៥៥៤១	ជំនួយការ ឯកឧត្តម អគ្គលេខាធិការ គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ

៥-វិនាវិទា	វ៉ាន សារិទ្ធ	អត្តលេខ ០៤២៨៣៥	ប្រធាន ការិយាល័យបូកសរុប នាយកដ្ឋានរដ្ឋបាល អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ
៦-វិនាវិទា	សេក គន្ធី	អត្តលេខ ០១៤៩៩១	ប្រធាន ការិយាល័យគ្រប់គ្រងបុគ្គលិក នាយកដ្ឋានរដ្ឋបាល អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ
៧-វិនាវិទា	ជា ស៊ីមុនឡាយ	អត្តលេខ ០៤២៩០៤	មេបញ្ជាការ កងការពារកោះកុងក្រៅ២ បញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជាការដ្ឋានកងទ័ពជើងទឹក
៨-វិនាវិទា	ឯម ចន្ទា	អត្តលេខ ០៥៥៩០៧	ជំនួយការ ឯកឧត្តម ស្រីន សារឿន
៩-វិនាវិទា	គួច ហុក	អត្តលេខ ០២៩៣៦៨	ជំនួយការ ឯកឧត្តម ស្រីន សារឿន
១០-វិនាវិទា	សក្ខិ សំបូរ	អត្តលេខ ០៩៣៥៧៥	ជំនួយការ ឯកឧត្តម ស្រីន សារឿន
១១-វិនាវិទា	ម៉ុល វិបុល	អត្តលេខ ០១៥៧២៧	នាយផ្នែកវិស្វកម្ម បញ្ជាការដ្ឋានការពារកោះឆ្នេរ
១២-វិនាវិទា	ឈួន សំរុន	អត្តលេខ ០២៨៨៣៧	នាយផ្នែកការពារអាកាស បញ្ជាការដ្ឋានការពារកោះឆ្នេរ
១៣-វិនាវិទា	ឈឹម សុយ	អត្តលេខ ១៤១៤០៤	មេបញ្ជាការ កងអន្តរាគមន៍លេខ១ បញ្ជាការដ្ឋានការពារកោះឆ្នេរ
១៤-វិនាវិទា	ជាង សន	អត្តលេខ ០៥៦០៣១	មេបញ្ជាការ កងជើងទឹកវាយលើគោក បញ្ជាការដ្ឋានកងទ័ពជើងទឹក
១៥-វិនាវិទា	ឈឹម ម៉ូលីន	អត្តលេខ ០៦៣០៩៦	នាយការិយាល័យភស្តុភារ មូលដ្ឋានសមុទ្រ

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ និង សាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០១ ខែ មករា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: *៧៧៧...សនក្រ. ៧៥*

អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

- មាត្រា ១ :** ដំឡើងឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ឯក នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖
- | | | | |
|--------------|----------------------|----------------|--|
| ១-វរសេនីយ៍ទោ | ឈន សុគន្ធា | អត្តលេខ ០០៣៥៥៤ | នាយការិយាល័យហ្វឹកហ្វឺន នាយកដ្ឋាន
ស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន |
| ២-វរសេនីយ៍ទោ | សុគន្ធា វិសាល | អត្តលេខ ០៥៤៥០៦ | នាយការិយាល័យប្រតិបត្តិការក្រៅប្រទេស
នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន |
| ៣-វរសេនីយ៍ទោ | មូង ហេង | អត្តលេខ ០០៨៧៩២ | នាយមណ្ឌលស្រាវជ្រាវយោធភូមិភាគទី៣
នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន |
| ៤-វរសេនីយ៍ទោ | ផាន់ ភីនិត | អត្តលេខ ០០៣៥៧១ | ជំនួយការ នាយកដ្ឋានស្រាវជ្រាវចារកិច្ច
អគ្គបញ្ជាការដ្ឋាន |

៥-វរសេនីយ៍ទោ	ឡៅ	ស៊ីគាត	អត្តលេខ ០១០២៣៧	ជំនួយការ នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន
៦-វរសេនីយ៍ទោ	ស៊ីម	ម៉ីនឆន	អត្តលេខ ០១០២២៧	ជំនួយការ នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន
៧-វរសេនីយ៍ទោ	ឡុង	ផាត់	អត្តលេខ ០០៣៥៣៩	ជំនួយការ នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន
៨-វរសេនីយ៍ទោ	គង់	ឃួន	អត្តលេខ ០៣០១១១	មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងសៀមរាប

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ និង សាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០១៧ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១: តែងតាំង និងផ្តល់ឋានៈជូនទីប្រឹក្សាក្រសួងមហាផ្ទៃ ចំនួន ០២រូប ដូចមានរាយនាម ខាងក្រោម៖

- លោក **ជុំ ស៊ីម** មានឋានៈស្មើ ប្រធាននាយកដ្ឋាន
- លោក **ចាន់ សារ៉ាត់** មានឋានៈស្មើ ប្រធាននាយកដ្ឋាន។

មាត្រា ២: បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០១៧ អនក្រ.ត្រ ចន



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

បំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ជូនលោក លោកស្រី ជាមន្ត្រីរាជការ នៃខេត្តព្រៃវែង ចំនួន ៦៧រូប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបានល្អប្រសើរ ដូចមានរាយនាមខាងក្រោម ៖

ក- មេដាយមាសការងារ

- | | |
|---------------------------|-------------------------------|
| ១-លោក ហាង ពន្លឺភ័ណ | នាយករងរដ្ឋបាលសាលាខេត្តព្រៃវែង |
| ២-លោកស្រី សួន ធឿន | មន្ត្រីសាលាខេត្តព្រៃវែង |
| ៣-លោក នោម ឆើត | មន្ត្រីសាលាខេត្តព្រៃវែង |
| ៤-លោកស្រី សេង ហួន | មន្ត្រីសាលាខេត្តព្រៃវែង |
| ៥-លោក ព្រុំ គីមវ៉ា | មន្ត្រីសាលាខេត្តព្រៃវែង |
| ៦-លោក គឹម រុន | មន្ត្រីសាលាខេត្តព្រៃវែង |
| ៧-លោក អ៊ុំ ម៉ូលីន | មន្ត្រីសាលាខេត្តព្រៃវែង |
| ៨-លោក ឡាច ភីរ៉ា | មន្ត្រីសាលាខេត្តព្រៃវែង ។ |


ខ- មេដាយប្រាក់ករពានរ

- ១-លោកស្រី វ៉ា សម៉េត មន្ត្រីសាលាខេត្តព្រៃវែង
- ២-លោក ឈុន ចន្ទា មន្ត្រីសាលាខេត្តព្រៃវែង
- ៣-លោកស្រី គិន សុគន្ធា មន្ត្រីសាលាខេត្តព្រៃវែង
- ៤-លោកស្រី វិន លីដា មន្ត្រីសាលាខេត្តព្រៃវែង
- ៥-លោកស្រី យី សុគន្ធា មន្ត្រីសាលាខេត្តព្រៃវែង
- ៦-លោកស្រី ប៊ិន ច័ន្ទវណ្ណ មន្ត្រីសាលាខេត្តព្រៃវែង
- ៧-លោក ពៅ ចាន់ឡឿន មន្ត្រីសាលាខេត្តព្រៃវែង
- ៨-លោកស្រី ហេង សិរីរិក្ខ មន្ត្រីសាលាខេត្តព្រៃវែង
- ៩-លោក រឹម ចាន់ណា មន្ត្រីសាលាខេត្តព្រៃវែង
- ១០-លោក នៅ ស៊ីណា មន្ត្រីសាលាខេត្តព្រៃវែង
- ១១-លោក អេង សមប្បធី មន្ត្រីសាលាខេត្តព្រៃវែង
- ១២-លោកស្រី ម៉ែន ហ្វារិន មន្ត្រីសាលាខេត្តព្រៃវែង
- ១៣-លោក ឆៀង សមពិសិ មន្ត្រីសាលាខេត្តព្រៃវែង
- ១៤-លោកស្រី ឆ្មាង ផាន មន្ត្រីសាលាខេត្តព្រៃវែង
- ១៥-លោកស្រី គី លក្ខិណា មន្ត្រីសាលាខេត្តព្រៃវែង
- ១៦-លោកស្រី ភាព ធីតាស្រស់ មន្ត្រីសាលាខេត្តព្រៃវែង
- ១៧-លោកស្រី គុន ចរិយា មន្ត្រីសាលាខេត្តព្រៃវែង ។

ខ- មេដាយសំរិទ្ធករពានរ

- ១-លោកស្រី ជា សុខា មន្ត្រីសាលាខេត្តព្រៃវែង
- ២-លោក ផាន់ ចាន់ថន មន្ត្រីសាលាខេត្តព្រៃវែង
- ៣-លោកស្រី សាន សុផលស្នា មន្ត្រីសាលាខេត្តព្រៃវែង
- ៤-លោក ឈុន ហាំ មន្ត្រីសាលាខេត្តព្រៃវែង
- ៥-លោក លឹម ចន្ទ្យៈ មន្ត្រីសាលាខេត្តព្រៃវែង
- ៦-លោក សេង សុខាសេដ្ឋា មន្ត្រីសាលាខេត្តព្រៃវែង
- ៧-លោក ភឹម វិច្ឆិកា មន្ត្រីសាលាខេត្តព្រៃវែង
- ៨-លោក ជិន សាមុត មន្ត្រីសាលាខេត្តព្រៃវែង
- ៩-លោក អ៊ុត ប៊ុនឡឿន មន្ត្រីសាលាខេត្តព្រៃវែង

១០-លោក ឡុន គូម៉ា	មន្ត្រីសាលាខេត្តព្រៃវែង
១១-លោកស្រី ហេង សុដាណេត	មន្ត្រីសាលាខេត្តព្រៃវែង
១២-លោក ឃីន សំរោត	មន្ត្រីសាលាខេត្តព្រៃវែង
១៣-លោក ភិន បូរី	មន្ត្រីសាលាខេត្តព្រៃវែង
១៤-លោក ម៉ែន រុន	មន្ត្រីសាលាខេត្តព្រៃវែង
១៥-លោក ព្រី សាខន	មន្ត្រីសាលាខេត្តព្រៃវែង
១៦-លោក ឃីត ភារា	មន្ត្រីសាលាខេត្តព្រៃវែង
១៧-លោកស្រី សុខ កាន់រ៉ា	មន្ត្រីសាលាខេត្តព្រៃវែង
១៨-លោក សេង ទី	មន្ត្រីសាលាខេត្តព្រៃវែង
១៩-លោក ហាស រ៉ុត្ត	មន្ត្រីសាលាខេត្តព្រៃវែង
២០-លោក ស៊ិន សុវណ្ណារុន	មន្ត្រីសាលាខេត្តព្រៃវែង
២១-លោកស្រី ហេង បន្ទា	មន្ត្រីសាលាខេត្តព្រៃវែង
២២-លោកស្រី ឃីង សារ៉ៀម	មន្ត្រីសាលាខេត្តព្រៃវែង
២៣-លោក នន់ រិទ្ធិ	មន្ត្រីសាលាខេត្តព្រៃវែង
២៤-លោក ខួត សិរីអន	មន្ត្រីសាលាខេត្តព្រៃវែង
២៥-លោក ស៊ី ស៊ីនម៉ារ៉ា	មន្ត្រីសាលាខេត្តព្រៃវែង
២៦-លោក ឌុប ច័ន្ទសីហា	មន្ត្រីសាលាខេត្តព្រៃវែង
២៧-លោកស្រី វង្ស ជាលីស	មន្ត្រីសាលាខេត្តព្រៃវែង
២៨-លោក ថៃ តែនន	មន្ត្រីសាលាខេត្តព្រៃវែង
២៩-លោក សៅ ភឹមសេង	មន្ត្រីសាលាខេត្តព្រៃវែង
៣០-លោក អាន ត្រឡឹង	មន្ត្រីសាលាខេត្តព្រៃវែង
៣១-លោក ឃី សារ៉ាន់	មន្ត្រីសាលាខេត្តព្រៃវែង
៣២-លោក ជី ធុន	មន្ត្រីសាលាខេត្តព្រៃវែង
៣៣-លោក ឃីម រុន	មន្ត្រីសាលាខេត្តព្រៃវែង
៣៤-លោក ស្ងៀង សុផណ្ណាគុណ	មន្ត្រីសាលាខេត្តព្រៃវែង
៣៥-លោកស្រី នៅ សម្ពុស្ស	មន្ត្រីសាលាខេត្តព្រៃវែង
៣៦-លោកស្រី ធុន ធីតា	មន្ត្រីសាលាខេត្តព្រៃវែង
៣៧-លោកស្រី សៅ ចិន្តា	មន្ត្រីសាលាខេត្តព្រៃវែង



៣៨-លោកស្រី វង្ស ពន្លឿន	មន្ត្រីសាលាខេត្តព្រៃវែង
៣៩-លោកស្រី យ៉ា សិរីសុឡា	មន្ត្រីសាលាខេត្តព្រៃវែង
៤០-លោកស្រី ចាន់ថន វិនា	មន្ត្រីសាលាខេត្តព្រៃវែង
៤១-លោក ឃុន សារ៉ែន	មន្ត្រីសាលាខេត្តព្រៃវែង
៤២-លោកស្រី ចាន់ ធី	មន្ត្រីសាលាខេត្តព្រៃវែង ។

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះ ក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧ ✓
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤០ អនក្រ. បច

អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

បំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ជូនលោក លោកស្រី ជាអភិបាល អភិបាលរងក្រុង ស្រុក ព្រមទាំង មន្ត្រីរាជការ និងស្មៀនឃុំ សង្កាត់ និងមន្ត្រីពន្ធនាគារ នៃខេត្តកំពង់ចាម ចំនួន ១៤២រូប ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចបានល្អប្រសើរ ដូចមានរាយនាមខាងក្រោម ៖

ក- មេដាយមាសការងារ

- | | |
|----------------------------------|---|
| ១-លោក ជ័យ ភារ៉ា | នាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្តកំពង់ចាម |
| ២-លោកស្រី តែអនន មូណារណេត | ប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសាលាខេត្តកំពង់ចាម |
| ៣-លោក ខុច សារុន | ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់សាលាខេត្តកំពង់ចាម |
| ៤-លោក ម៉ុកមិន្នា ចង្រសី | អនុប្រធានការិយាល័យសរុប និងព័ត៌មានសាលាខេត្តកំពង់ចាម |
| ៥-លោក ម៉ុនមិន្នា អាល់ហ្វា | អនុប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការ អន្តរជាតិសាលាខេត្តកំពង់ចាម |
| ៦-លោក សោម មុនីភូ | អនុប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកសាលាខេត្តកំពង់ចាម |

៧-លោក ម៉ុង ម៉ីនថាន	អនុប្រធានការិយាល័យស្ថិតិអត្រានុកូលដ្ឋានសាលាខេត្តកំពង់ចាម
៨-លោក ចេង សុគុណ	អនុប្រធានការិយាល័យស្ថិតិអត្រានុកូលដ្ឋានសាលាខេត្តកំពង់ចាម
៩-លោក គួង គុណចេង	អនុប្រធានការិយាល័យរបៀប និងឯកសារសាលាខេត្តកំពង់ចាម
១០-លោកស្រី យូ ជានី	អនុប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសាលាខេត្តកំពង់ចាម
១១-លោក ទេព ថាត	អនុប្រធានការិយាល័យគាំទ្រមូលដ្ឋានសាលាខេត្តកំពង់ចាម
១២-លោក ឆេង ថារិន	អភិបាលរងស្រុកកោះសូទិន ខេត្តកំពង់ចាម
១៣-លោក មី ដា	ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម
១៤-លោក ម៉ុក រ៉ាសៀន	នាយករដ្ឋបាលសាលាស្រុកកងមាស ខេត្តកំពង់ចាម
១៥-លោក ឡុង ឌុឌី	នាយករងរដ្ឋបាលសាលាស្រុកកងមាស ខេត្តកំពង់ចាម
១៦-លោក អេង សំគុណ	ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុសាលាស្រុកកងមាស ខេត្តកំពង់ចាម
១៧-លោក ជាន ផាន់ស៊ី	ប្រធានការិយាល័យអន្តរវិស័យសាលាស្រុកកងមាស ខេត្តកំពង់ចាម
១៨-លោក ខ៊ុំ ឆីន	ប្រធានការិយាល័យផែនការគាំទ្រឃុំសាលាស្រុកកងមាស ខេត្តកំពង់ចាម
១៩-លោកស្រី ខោត រ៉ានី	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកកងមាស ខេត្តកំពង់ចាម
២០-លោក ឃាន ស៊ីធួន	ស្មៀនឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម
២១-លោក កាឡិម សាវីម	ស្មៀនឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម
២២-លោក គួង អាន	ស្មៀនឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម
២៣-លោក សុខ បូណា	ស្មៀនឃុំកាគយ ស្រុកកងមាស ខេត្តកំពង់ចាម
២៤-លោក ហេង គីមស្រីខ	ស្មៀនឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម
២៥-លោក រិទ្ធិ ភិរិទ្ធិហេង	ស្មៀនឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
២៦-លោក ពិន ផាន់ណា	ស្មៀនឃុំការអា ស្រុកកងមាស ខេត្តកំពង់ចាម
២៧-លោក ហួត សេងណា	ស្មៀនឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម
២៨-លោកស្រី អាន សុផាត	ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម
២៩-លោក ហាន ពិច	ប្រធានការិយាល័យផែនការគាំទ្រឃុំសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម
៣០-លោក ម្រីង ណារ៉េត	ប្រធានការិយាល័យអន្តរវិស័យសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម
៣១-លោក ហាង សុផារី	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម

៣២-លោក ណាត ផល្លា	អនុប្រធានការិយាល័យអន្តរវិស័យសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម
៣៣-លោក សែម ផេង	អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម
៣៤-លោក បាណ ស្រេង	អភិបាលរងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៣៥-លោក យុទ សុខន	មន្ត្រីសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៣៦-លោក ម៉ូ វ៉ាន់ធួន	ប្រធានការិយាល័យអន្តរវិស័យសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៣៧-លោក អូ សេងហ្វុន	ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៣៨-លោក គា គាង	ស្មៀនឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៣៩-លោកស្រី រ៉េត សុភ័ក្ត្រ	ស្មៀនឃុំមេសរព្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៤០-លោក ឡោ ឈាងឡេង	ស្មៀនឃុំខ្ពបតាដូន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៤១-លោកស្រី ពូង ផល្លា	ស្មៀនឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៤២-លោក ប៉ោង សាវ៉េត	មន្ត្រីសាលាក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ខ- មេដាយប្រាក់ការងារ

១-លោក ប៉ាន់ស្រៀម សូលីដេន	នាយករងទីចាត់ការរដ្ឋបាលសាលាខេត្តកំពង់ចាម
២-លោក សីង ហ៊ុនណារ៉ូ	ប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈសាលាខេត្តកំពង់ចាម
៣-លោក គុំ ម៉េងហាច	ប្រធានការិយាល័យកសាងសមត្ថភាពសាលាខេត្តកំពង់ចាម
៤-លោកស្រី ផេង ត្រីវីរោ	អនុប្រធានការិយាល័យកសាងសមត្ថភាពសាលាខេត្តកំពង់ចាម
៥-លោកស្រី ហាវ៉ាត សុភ័វ៉ានី	អនុប្រធានការិយាល័យកសាងសមត្ថភាពសាលាខេត្តកំពង់ចាម
៦-លោក ហ៊ុន សុភ័ក្ត្រ	អនុប្រធានការិយាល័យសរុប និងព័ត៌មានសាលាខេត្តកំពង់ចាម
៧-លោក ឡើង សុធារុណ	អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាសាលាខេត្តកំពង់ចាម
៨-លោក ត្រីវីន វឌ្ឍនា	មន្ត្រីទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកំពង់ចាម
៩-លោក បាម លីមហ៊ុន	មន្ត្រីទីចាត់ការរដ្ឋបាលសាលាខេត្តកំពង់ចាម
១០-លោក ខាយ ភារ៉ា	មន្ត្រីទីចាត់ការរដ្ឋបាលសាលាខេត្តកំពង់ចាម
១១-លោកស្រី អូច សុខីឡា	មន្ត្រីទីចាត់ការហិរញ្ញវត្ថុសាលាខេត្តកំពង់ចាម
១២-លោកស្រី សេង ចិន្តា	មន្ត្រីទីចាត់ការរដ្ឋបាលសាលាខេត្តកំពង់ចាម
១៣-លោក វង្ស ពិសិដ្ឋ	មន្ត្រីទីចាត់ការរដ្ឋបាលសាលាខេត្តកំពង់ចាម

១៤-លោក ហាន លីណា	អភិបាលរងក្រុងកំពង់ចាម ខេត្តកំពង់ចាម
១៥-លោកស្រី ជូ ស៊ីថាត	អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុសាលាក្រុងកំពង់ចាម ខេត្តកំពង់ចាម
១៦-លោក គឹម សំពិសាន	អនុប្រធានអង្គភាពលទ្ធកម្មសាលាក្រុងកំពង់ចាម ខេត្តកំពង់ចាម
១៧-លោក ភីន ខេមរា	មន្ត្រីសាលាក្រុងកំពង់ចាម ខេត្តកំពង់ចាម
១៨-លោកស្រី ឃឹម បុន្នា	ស្មៀនសង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
១៩-លោក សេង សុខកែវ	អភិបាលរងស្រុកកោះសូទិន ខេត្តកំពង់ចាម
២០-លោកស្រី ទួន កន្ទិដ្ឋា	អភិបាលរងស្រុកកោះសូទិន ខេត្តកំពង់ចាម
២១-លោកស្រី ជិន ជានិត	នាយករដ្ឋបាលស្រុកកោះសូទិន ខេត្តកំពង់ចាម
២២-លោក ហេង លឹមល	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម
២៣-លោក ឈាន សុខខេង	ស្មៀនឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម
២៤-លោក សេង ពិសិដ្ឋ	ស្មៀនឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម
២៥-លោក សេង ស៊ាងឌឹម	ស្មៀនឃុំមហាខ្នង ស្រុកកោះសូទិន ខេត្តកំពង់ចាម
២៦-លោក ឡាន លាម	ស្មៀនឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម
២៧-លោក វ៉ាន់ សំណាង	អនុប្រធានការិយាល័យអន្តរវិស័យសាលាស្រុកព្រៃឈរ ខេត្តកំពង់ចាម
២៨-លោក អូត ឈានលី	អភិបាលរងស្រុកជើងព្រៃ ខេត្តកំពង់ចាម
២៩-លោក ខាន់ សំ	ស្មៀនឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
៣០-លោក តាក់ គូ	ស្មៀនឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
៣១-លោក ជួន គឹមឡេង	ស្មៀនឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
៣២-លោក គឹម សារ៉ាវី	ស្មៀនឃុំស្ទឹងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
៣៣-លោក ឡើ សុភ័ក្ត្រ	ស្មៀនឃុំព្រីងជ្រំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
៣៤-លោក ហេង សេងលាង	ស្មៀនឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
៣៥-លោក ចក់ ខួង	ស្មៀនឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
៣៦-លោក យី វណ្ណារ៉ា	អភិបាលរងស្រុកបាធាយ ខេត្តកំពង់ចាម
៣៧-លោក កេះ វ៉ាន	មន្ត្រីសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៣៨-លោកស្រី ហ៊ុន រ៉ាវី	មន្ត្រីសាលាស្រុកកងមាស ខេត្តកំពង់ចាម

៣៩-លោក ហែង គឹមសាង	មន្ត្រីសាលាស្រុកកងមាស ខេត្តកំពង់ចាម
៤០-លោក ថៃ ម៉ីនធឿន	ស្មៀនឃុំស្បូវគង ស្រុកកងមាស ខេត្តកំពង់ចាម
៤១-លោក ខាន់ ពៅ	ស្មៀនឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម
៤២-លោក សៀង មិត្រា	ស្មៀនឃុំខ្មៅ ស្រុកកងមាស ខេត្តកំពង់ចាម
៤៣-លោក វន សំធឿន	អនុប្រធានពន្ធនាគារខេត្តកំពង់ចាម
៤៤-លោក សេង សុខា	ប្រធានការិយាល័យមធ្យោបាយ នៃពន្ធនាគារខេត្តកំពង់ចាម
៤៥-លោក សេង សុផល	ប្រធានការិយាល័យអប់រំកែប្រែ នៃពន្ធនាគារខេត្តកំពង់ចាម
៤៦-លោក ម៉េង ហេង	ប្រធានការិយាល័យប្រតិបត្តិ នៃពន្ធនាគារខេត្តកំពង់ចាម
៤៧-លោកស្រី ហាស់ ស៊ីផាន់	អនុប្រធានការិយាល័យអប់រំកែប្រែ នៃពន្ធនាគារខេត្តកំពង់ចាម
៤៨-លោក សុខ ឌុន្យា	អនុប្រធានការិយាល័យអប់រំកែប្រែ នៃពន្ធនាគារខេត្តកំពង់ចាម
៤៩-លោក ជុត សុណា	អនុប្រធានការិយាល័យប្រតិបត្តិ នៃពន្ធនាគារខេត្តកំពង់ចាម
៥០-លោក ហេង តុក្កា	អនុប្រធានការិយាល័យប្រតិបត្តិ នៃពន្ធនាគារខេត្តកំពង់ចាម
៥១-លោក កែវ ផល្លី	អនុប្រធានការិយាល័យប្រតិបត្តិ នៃពន្ធនាគារខេត្តកំពង់ចាម
៥២-លោក ង៉ា ចំនិត្យ	អនុប្រធានការិយាល័យមធ្យោបាយ នៃពន្ធនាគារខេត្តកំពង់ចាម
៥៣-លោក គា គឹមសែ	អនុប្រធានការិយាល័យមធ្យោបាយ នៃពន្ធនាគារខេត្តកំពង់ចាម ។

ខ- មេធាវីសំណុំរឿងរដ្ឋប្បវេណី

១-លោកស្រី ឃី ណាងស៊ីម	អភិបាលរងស្រុកជើងព្រៃ ខេត្តកំពង់ចាម
២-លោក ធីត ជាន់ណាត	មន្ត្រីទីចាត់ការរដ្ឋបាលសាលាខេត្តកំពង់ចាម
៣-លោក ម៉ាយ សំរុន	ប្រធានការិយាល័យអភិវឌ្ឍន៍សាលាក្រុងកំពង់ចាម ខេត្តកំពង់ចាម
៤-លោក កាន់ វណ្ណថា	មន្ត្រីទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ចាម
៥-លោកស្រី បាណ ស៊ីផាន់	ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម
៦-លោកស្រី ឌី ស្រីលក្ខ	អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម
៧-លោក ស្រី ឌី សុខណាត	អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម
៨-លោកស្រី គុន តូចនា	អនុប្រធានការិយាល័យអន្តរាស័យសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម
៩-លោក វ៉ាន់ សិរីយ៉ា	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម

១០-លោកស្រី អ៊ុក សុភារក្ស	មន្ត្រីសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម
១១-លោក វ៉ាន់ ចាន់ធួ	មន្ត្រីសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម
១២-លោកស្រី គឹម សុនីតា	មន្ត្រីសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម
១៣-លោក គូ ម៉ិនថន	ស្មៀនឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម
១៤-លោកស្រី វិលម គេកនៃន	ស្មៀនឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម
១៥-លោកស្រី លន ជារ៉ានី	អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
១៦-លោកស្រី ពួង ធីន្ទិកា	អនុប្រធានការិយាល័យអន្តរវិស័យសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
១៧-លោក ចាម វណ្ណី	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
១៨-លោក អេន សំអុន	មន្ត្រីសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
១៩-លោក វិន វ៉ាន់នាង	មន្ត្រីសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
២០-លោក សិន ស្នៀន	ស្មៀនឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
២១-លោក ស៊ុយ ម៉ឺនី	ស្មៀនឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
២២-លោក អុល សុភា	ស្មៀនឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
២៣-លោក ឆយ នាត	ស្មៀនឃុំទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
២៤-លោក ផេង គឹមស្រីន	ស្មៀនឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
២៥-លោកស្រី ហុន ណែន	ស្មៀនឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
២៦-លោក បាង សារ៉េត	ប្រធានផ្នែកភស្តុភារ នៃពន្ធនាគារខេត្តកំពង់ចាម
២៧-លោកស្រី ព្រំ ស៊ីនាត	ប្រធានផ្នែកគណនេយ្យ នៃពន្ធនាគារខេត្តកំពង់ចាម
២៨-លោកស្រី វិលម ស្រីពៅ	អនុប្រធានផ្នែករដ្ឋបាលសរុប នៃពន្ធនាគារខេត្តកំពង់ចាម
២៩-លោក សុខ ជារ៉ា	អនុប្រធានផ្នែកភស្តុភារ នៃពន្ធនាគារខេត្តកំពង់ចាម
៣០-លោក ឃុយ សិរិដ្ឋាន	អនុប្រធានផ្នែកគណនេយ្យ នៃពន្ធនាគារខេត្តកំពង់ចាម
៣១-លោក ជា សោតា	អនុប្រធានផ្នែកអគ្គនុរក្ស នៃពន្ធនាគារខេត្តកំពង់ចាម
៣២-លោក ហាម សម្បត្តិ	អនុប្រធានផ្នែកសន្តិសុខ នៃពន្ធនាគារខេត្តកំពង់ចាម
៣៣-លោក យ៉េន រតនា	អនុប្រធានផ្នែកសន្តិសុខ នៃពន្ធនាគារខេត្តកំពង់ចាម
៣៤-លោក ហេង រដ្ឋា	អនុប្រធានផ្នែកស៊ើបការណ៍អប់រំ នៃពន្ធនាគារខេត្តកំពង់ចាម

៣៥-លោក ច្រីម វ៉ាន់នៃ	អនុប្រធានផ្នែកស្ដារនីតិសម្បទា នៃពន្ធនាគារខេត្តកំពង់ចាម
៣៦-លោក យ៉ិន ជុំខេត្ត	អនុរក្សពន្ធនាគារខេត្តកំពង់ចាម
៣៧-លោក សែម សុណា	អនុរក្សពន្ធនាគារខេត្តកំពង់ចាម
៣៨-លោក មី ស៊ីឡែន	អនុរក្សពន្ធនាគារខេត្តកំពង់ចាម
៣៩-លោក ហ៊ាន់ ណារ៉ា	អនុរក្សពន្ធនាគារខេត្តកំពង់ចាម
៤០-លោក គា តែនលីម	អនុរក្សពន្ធនាគារខេត្តកំពង់ចាម
៤១-លោកស្រី ថៃ សំ	អនុរក្សពន្ធនាគារខេត្តកំពង់ចាម
៤២-លោកស្រី ម៉ែន ធម្មសុខន្ទ្រានី	អនុរក្សពន្ធនាគារខេត្តកំពង់ចាម
៤៣-លោកស្រី ឈាង ចន្ទី	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម
៤៤-លោកស្រី គុច សុខខែ	មន្ត្រីសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម
៤៥-លោក សឿម ណារឌី	មន្ត្រីសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម
៤៦-លោកស្រី សែម ម៉ានលីស	ស្មៀនឃុំខ្នុរជំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម
៤៧-លោក សំរិត សិលា	ស្មៀនឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះ ក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀបរយខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៤១ អនក្រ. ៧៧

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជប័ណ្ណសុខាភិបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ **វេជ្ជប័ណ្ណសុខាភិបាល** ថ្នាក់ **ធិបតី** ជូនសប្បុរសជន ចំនួន២រូប ដែលបានមកបម្រើការងារក្នុងសាលាវិទ្យាល័យភូមិន្ទភ្នំពេញ អស់រយៈពេលជាច្រើនឆ្នាំ និងបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងអភិវឌ្ឍន៍ធនធានមនុស្សកន្លងមក ដូចមានរាយនាមខាងក្រោម ៖

- ១-លោកស្រីបណ្ឌិត **Luise Ahrens** នាយិកាអង្គការ Maryknol ប្រចាំព្រះរាជាណាចក្រកម្ពុជា
- ២-លោក **Ban Toshio** ទីប្រឹក្សា

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ *eh*

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី




សម្តេចក្រុមប្រឹក្សាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ...

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការផ្តល់ជូន

គ្រឿងឥស្សរិយយស សហមេត្រី និង មុនីសារាត៍ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើ ប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖

ត្រូវបានបំពាក់គ្រឿងឥស្សរិយយស **សហមេត្រី** និង **មុនីសារាត៍ណ្ណ** តាមលំដាប់ថ្នាក់ ជូនដល់លោក-លោកស្រី ជាបុគ្គលិកអង្គការ AAPTIP និង APLE ចំនួន ០៣ នាក់ ដែលបានសហការជាមួយអគ្គស្នងការដ្ឋាន នគរបាលជាតិ បើកសិក្ខា សាលាពិគ្រោះយោបល់ថ្នាក់ជាតិបានចំនួន ០៦ លើក និងបានជួយឧបត្ថម្ភមូលដ្ឋាន និងសម្ភារ ដើម្បីចូលរួមសហការក្នុងការបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពចំណេះដឹងយេនឌ័រ និងការការពារ កុមារពីការរំលោភបំពានផ្លូវភេទបានចំនួន ១៥ វគ្គ ដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទទួលបានលទ្ធផលល្អប្រសើរ ដូចមានរាយនាមខាងក្រោម ៖

ក- **គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ ធិបតី**

-Mrs.Froniga Greig ទីប្រឹក្សាអន្តរជាតិផ្នែកយេនឌ័រប្រចាំតំបន់

ខ- **គ្រឿងឥស្សរិយយស មុនីសារាត៍ណ្ណ ថ្នាក់ ធិបតី**

-លោកស្រី **លី ស៊ីនលីណា** អ្នកសម្របសម្រួលកម្មវិធី AAPTIP ប្រចាំប្រទេសកម្ពុជា

ក- **គ្រឿងឥស្សរិយយស មូលីសារាត៌ណូ ថ្នាំកំ សេនា**

-លោក **ហ្វាន ទីម** ប្រធានក្រុមផ្នែកយុត្តិធម៌ព្រហ្មទណ្ឌ នៃអង្គការសកម្មភាពដើម្បីកុមារ APLE

មាត្រា ២ ៖

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវអនុវត្តអនុក្រឹត្យនេះ អោយទទួលបានលទ្ធផលល្អ ។

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧ ។



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

Handwritten mark or signature at the bottom right corner.



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៣ អនក្រ.សក អន

អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយសាសនាស្ថាបនាជាតិ** ផ្តល់ជូនសប្បុរសជននៅក្នុង និងក្រៅប្រទេសចំនួន ២៩ រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងវិស័យ ព្រះពុទ្ធសាសនា និងហេដ្ឋារចនាសម្ព័ន្ធ ធម្មនាគមន៍ នៅវត្តសិរីសោគរ (ហៅវត្តកំពង់ត្របែក) ស្ថិតនៅក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែល មានរាយនាមដូចខាងក្រោម :

- | | | |
|-----------|--------------------|----------------------------------|
| ១-លោក | ត្រី មុន្នា | សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក |
| ២-លោក | ចឿន ចំរើន | សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក |
| ៣-ឧបាសិកា | គោយ អុន | សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក |
| ៤-លោកស្រី | ម៉ៅ ម៉ុំ | សប្បុរសជនខ្មែររស់នៅប្រទេសស្វីស |
| ៥-ឧបាសិកា | យ៉ឹម សយ | សប្បុរសជននៅរាជធានីភ្នំពេញ |
| ៦-ឧបាសិកា | ឌី គឹមសុវរ | សប្បុរសជននៅរាជធានីភ្នំពេញ |
| ៧-លោកស្រី | សំខ លីស្នួន | សប្បុរសជននៅរាជធានីភ្នំពេញ |
| ៨-លោក | ហ៊ុន អឿ | សប្បុរសជននៅខេត្តព្រៃវែង |
| ៩-លោក | ថា ដុត | សប្បុរសជននៅខេត្តព្រៃវែង |

១០-លោក	ឡេង	លីដួល	សប្បុរសជននៅខេត្តព្រៃវែង
១១-ឧបាសិកា	ឯក	វីរាន	សប្បុរសជននៅរាជធានីភ្នំពេញ
១២-លោកស្រី	ឈ	សុភា	សប្បុរសជននៅរាជធានីភ្នំពេញ
១៣-លោកស្រី	គិត	ផានី	សប្បុរសជននៅរាជធានីភ្នំពេញ
១៤-លោកស្រី	តេង	សីរាន	សប្បុរសជននៅរាជធានីភ្នំពេញ
១៥-លោកស្រី	គិត	ប៊ុន	សប្បុរសជននៅរាជធានីភ្នំពេញ
១៦-លោកស្រី	គិត	ប៊ុន	សប្បុរសជននៅរាជធានីភ្នំពេញ
១៧-លោកស្រី	គិត	ស៊ីថា	សប្បុរសជននៅរាជធានីភ្នំពេញ
១៨-លោក	កង	សីហា	សប្បុរសជននៅរាជធានីភ្នំពេញ
១៩-លោក	ឃុត	សារ៉ាយ	អធិការរងនគរបាលស្រុកកំពង់ត្របែក
២០-លោក	ជុន	សារីឡ	អធិការរងនគរបាលស្រុកកំពង់ត្របែក
២១-លោក	នេត្រ	វុឌ្ឍិ	នាយរងប៉ូស្តិ៍នគរបាលរដ្ឋបាលបឹងខ្យង
២២-ឧបាសិកា	ថេង	ខុន	សប្បុរសជននៅខេត្តព្រៃវែង
២៣-លោកស្រី	លី	សុខណេង	សប្បុរសជននៅខេត្តព្រៃវែង
២៤-ឧបាសក	ពី	ហួន	សប្បុរសជននៅខេត្តព្រៃវែង
២៥-ឧបាសក	វីរាន	សំរុល	សប្បុរសជននៅខេត្តព្រៃវែង
២៦-ឧបាសិកា	ធាង	ពៅ	សប្បុរសជននៅខេត្តព្រៃវែង
២៧-ឧបាសិកា	ហេង	ស៊ីណាត	សប្បុរសជននៅខេត្តព្រៃវែង
២៨-ឧបាសិកា	មួន	សីល	សប្បុរសជននៅខេត្តព្រៃវែង
២៩-លោកស្រី	ហាមភឹម	សាវ៉េត	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក

មាត្រា ២ . -

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៤ អនក្រ. បក



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសមុនិសាវាត៍ណ្ណ

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយសមុនិសាវាត៍ណ្ណ** ថ្នាក់ **អិបឌីឌូ** ផ្តល់ជូនសប្បុរសជនចំនួន ១២រូប ដែលបាន បរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងវិស័យ ព្រះពុទ្ធសាសនា និងហេដ្ឋារចនាសម្ព័ន្ធកម្មនាគមន៍ នៅ**វត្តសិរីសាគរ** (ហៅវត្តកំពង់ត្របែក) ស្ថិតនៅក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានរាយ នាមដូចខាងក្រោម :

- | | | |
|-------|------------------|--|
| ១-លោក | នាង សំរុន | សប្បុរសជននៅរាជធានីភ្នំពេញ |
| ២-លោក | សេង ធា | អភិបាលរងស្រុកកំពង់ត្របែក |
| ៣-លោក | ពៅ តូ | ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកកំពង់ត្របែក |
| ៤-លោក | សំ សិន | ប្រធានការិយាល័យធម្មការ និងសាសនាស្រុកកំពង់ត្របែក |
| ៥-លោក | នួន យ៉ុង | អនុប្រធានការិយាល័យធម្មការ និងសាសនាស្រុកកំពង់ត្របែក |

- ៦-លោក **វ៉ាន់ សិរិទ្ធី** សប្បុរសជននៅរាជធានីភ្នំពេញ
- ៧-លោក **ប៊ុន ពេជ្រវត្តនា** សប្បុរសជននៅរាជធានីភ្នំពេញ
- ៨-លោក **ប៊ុន សាយ** សប្បុរសជននៅរាជធានីភ្នំពេញ
- ៩-ឧបាសិកា **នាវ គីមលាង** សប្បុរសជននៅរាជធានីភ្នំពេញ
- ១០-លោក **ជុំ ភី ស៊ី** អាចារ្យវគ្គសិក្សា
- ១១-លោកស្រីវេជ្ជបណ្ឌិត **សុទ្ធ គីមផល** សប្បុរសជននៅរាជធានីភ្នំពេញ
- ១២-លោកស្រីវេជ្ជបណ្ឌិត **កែវ សុទ្ធនៃ** សប្បុរសជននៅរាជធានីភ្នំពេញ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទិស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ




ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៤ រដ្ឋប្បវេណី



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ ប្រគេន និងផ្តល់ជូនសប្បុរសជនចំនួន ២០រូប ដែល បានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានា នៅ**វត្តល្វា** ស្ថិតនៅ ក្នុងឃុំល្វា ស្រុកបរវេល ខេត្តបាត់ដំបង ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :

ក- មេដាយមាសស្ថាបនាជាតិចំនួន ០២ គ្រឿង ប្រគេន :

- ១-ព្រះតេជគុណ **ភ្នួង សោភ័ណ្ណ** ព្រះចៅអធិការវត្តល្វា ស្រុកបរវេល
- ២-ព្រះតេជគុណ **ស៊ុន សុវណ្ណថា** គង់នៅវត្តល្វា ស្រុកបរវេល បច្ចុប្បន្នចំនួន ១០.៣០០ ដុល្លារ

ខ- មេដាយប្រាក់ស្ថាបនាជាតិចំនួន ០២ គ្រឿង ប្រគេន និងផ្តល់ជូន :

- ១-លោក **ម៉ៅ វ៉ា** សប្បុរសជននៅខេត្តបាត់ដំបង ថវិកាចំនួន ៥.០០០ ដុល្លារ
- ២-លោក **យ៉ែ ឌីល** សប្បុរសជននៅខេត្តបាត់ដំបង ថវិកាចំនួន ៥.០០០ ដុល្លារ

គ- មេដាយសំរិទ្ធិស្ថាបនាជាតិចំនួន ១៦ គ្រឿង ផ្តល់ជូន :

- ១-លោក **ហ៊ុំ សាន់** សប្បុរសជននៅខេត្តបាត់ដំបង ថវិកាចំនួន ២.៣៥០ ដុល្លារ

២-លោក	ខេច ម៉ៅ	សប្បុរសជននៅខេត្តបាត់ដំបង	ថវិកាចំនួន ១.៥០០ ដុល្លារ
៣-លោក	ថាច់ សុវណ្ណ	សប្បុរសជននៅខេត្តបាត់ដំបង	ថវិកាចំនួន ១.៤០០ ដុល្លារ
៦-លោក	តោក ធីតា	សមាជិកគណៈកម្មការសាងសង់វត្តស្វាយ ស្រុកបរវេល	
៧-ឧបសក	អ៊ុន អ៊ុន	អាចារ្យក្រុមភូមិស្វាយចាស់	
៨-ឧបសក	តិទ រឿន	អាចារ្យក្រុមភូមិស្វាយ	
៩-ឧបសក	ថាច់ ឆា	អាចារ្យក្រុមភូមិក្បាលស្ពាន	
១០-ឧបសក	ពក ឃ្មុន	អាចារ្យក្រុមភូមិពារី	
១១-ឧបសក	ណម សុម៉ាង	អាចារ្យក្រុមភូមិពោធិ៍	
១២-ឧបសក	សុវ សំបូរ	អាចារ្យក្រុមភូមិដូនព្រៃម	
១៣-ឧបសក	យ៉ង់ យ៉ុង	អាចារ្យក្រុមភូមិចំការ	
១៤-ឧបសក	ឈា ធានឃាន	អាចារ្យក្រុមភូមិដង្កោ	
១៥-ឧបសក	រឿម ឈឿន	អាចារ្យក្រុមភូមិដូនអាក	
១៦-ទាយក	សាន ថា	អាចារ្យក្រុមភូមិ	

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទិស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

Handwritten mark or signature at the bottom right corner.



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ : ១៧៤៧ សហវ.បក

ប្រកាស

ស្តីពី

ការកែសម្រួលប្រការ១៣ នៃប្រកាសលេខ២៧៥ សហវ.បក
ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ស្តីពីនីតិវិធីដំណាយកាមរដ្ឋធម្មនុញ្ញ
សម្រាប់រដ្ឋបាលខ្នាតក្រោមជាតិ

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មមានគ្រាន់និងមាត្រា១០នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៩៥ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការតម្កើងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យមានថ្នាក់ស្នើអគ្គនាយកដ្ឋាន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១១៥ អនក្រ.បក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការតម្កើងនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារតម្រោងអភិវឌ្ឍន៍ ទៅជាអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារតម្រោងអភិវឌ្ឍន៍, ដំឡើងនាយកដ្ឋានសហប្រតិបត្តិការ និងគ្រប់គ្រងបំណុលទៅជាអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល និងបង្កើតនាយកដ្ឋានសវនកម្មបច្ចេកវិទ្យាព័ត៌មាន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យបានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីប្រាក់បេសកកម្មក្នុងនិងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២៧៥ សហវ.ប្រក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សង្ខេប

ប្រការ១.-

ប្រការ១៣ នៃប្រកាសលេខ ២៧៥ សហវ.ប្រក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានកែសម្រួលដូចខាងក្រោម៖

ប្រការ១៣ទី១.-

ចំពោះការដកសាច់ប្រាក់រដ្ឋទេយ្យបុរេប្រទាននៅជុំដំបូង រដ្ឋទេយ្យបុរេប្រទានអាចស្នើសុំដកប្រាក់ស្នើ ឬតិចជាងចំនួនទឹកប្រាក់នៃជុំបង្វិលតាមរយៈប័ណ្ណដកឥណទាន ដែលមានចុះហត្ថលេខាត្រឹមត្រូវ ដោយពុំចាំបាច់មានការបញ្ជាក់ពីមុខសញ្ញាចំណាយ ពុំចាំបាច់មានការបញ្ជាក់ពីអាណាប័ក និងពុំចាំបាច់មានការស្នើសុំទិដ្ឋាការចំណាយរបស់មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុឡើយ។

ក្នុងករណីការបង្កើតរដ្ឋទេយ្យបុរេប្រទាននាដើមឆ្នាំថវិកាមានការយឺតយ៉ាវ រដ្ឋទេយ្យបុរេប្រទានអាចស្នើសុំដកប្រាក់រដ្ឋទេយ្យបុរេប្រទានដំបូង ស្នើនឹងចំនួនទឹកប្រាក់មួយជុំបង្វិល ឬតិចជាងតាមតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ឆ្នាំមុនឬតាមសេចក្តីព្រាងនៃតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានរបស់ឆ្នាំអនុវត្តថវិកា។

រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំសំណើទៅរតនាគាររាជធានី ខេត្ត ដើម្បីស្នើសុំបុរេប្រទានដោយបញ្ជូលទៅក្នុងគណនីប្រាក់បញ្ញើរបស់ខ្លួននូវចំនួនទឹកប្រាក់ដែលត្រូវបើករដ្ឋទេយ្យបុរេប្រទាន ក្នុងករណីដែលគណនីប្រាក់បញ្ញើពុំមានសមតុល្យគ្រប់គ្រាន់សម្រាប់បើករដ្ឋទេយ្យបុរេប្រទានជុំដំបូង។

ក្រោយពីមានចំណូលថវិកាពីឧបត្ថម្ភធន ឬចំណូលផ្ទាល់ចូលគណនីប្រាក់បញ្ញើ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំសំណើទៅរតនាគាររាជធានី ខេត្ត ដើម្បីស្នើសុំទូទាត់ប្រាក់បុរេប្រទានដែលបានទទួល ដោយកាត់បន្ថយ សមតុល្យគណនីប្រាក់បញ្ញើ។

ប្រការ២.-

ប្រការផ្សេងទៀតនៃប្រកាសលេខ ២៧៥ សហវ.ប្រក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ស្តីពីនីតិវិធីចំណាយ តាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តអនុវត្ត។

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធានអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦



អនុ ព័ន្ធមុនីវរ្ម័ន

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី